



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី១៩ លេខ៤៣

ត្រីមាសទី០២ ឆ្នាំ២០១៩

កាត់កិច្ច

ច្បាប់ចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារធាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច សារាចរ ប្រកាស

ក

មាតិកា

I- ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

០៨-០៦-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៧៤៤	ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខេត្តបាត់ដំបង ក្នុងអាណត្តិទី៣	៤៨២៩
០៨-០៦-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៧៤៥	ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ ក្នុងអាណត្តិទី៣	៤៨៣២
០៨-០៦-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៧៤៦	ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខេត្តកំពង់ចាម ក្នុងអាណត្តិទី៣	៤៨៣៥
០៨-០៦-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៧៤៧	ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង ក្នុងអាណត្តិទី៣	៤៨៣៨
០៨-០៦-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៧៤៨	ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខេត្តកំពង់ស្ពឺ ក្នុងអាណត្តិទី៣	៤៨៤១
០៨-០៦-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៧៤៩	ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខេត្តកំពង់ធំ ក្នុងអាណត្តិទី៣	៤៨៤៤
០៨-០៦-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៧៥០	ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខេត្តកំពត ក្នុងអាណត្តិទី៣	៤៨៤៧
០៨-០៦-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៧៥១	ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខេត្តកណ្តាល ក្នុងអាណត្តិទី៣	៤៨៥០
០៨-០៦-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៧៥២	ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខេត្តកោះកុង ក្នុងអាណត្តិទី៣	៤៨៥៣
០៨-០៦-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៧៥៣	ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខេត្តក្រចេះ ក្នុងអាណត្តិទី៣	៤៨៥៦
០៨-០៦-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៧៥៤	ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា ខេត្តមណ្ឌលគិរី ក្នុងអាណត្តិទី៣	៤៨៥៩
០៨-០៦-២០១៩	-ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៧៥៥	ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា រាជធានីភ្នំពេញ ក្នុងអាណត្តិទី៣	៤៨៦២

- ០៨-០៦-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៧៥៦ ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា
ខេត្តព្រះវិហារ ក្នុងអាណត្តិទី៣ ៤៨៦៥
- ០៨-០៦-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៧៥៧ ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា
ខេត្តព្រៃវែង ក្នុងអាណត្តិទី៣ ៤៨៦៨
- ០៨-០៦-២០១៩ -ព្រះរាជក្រឹត្យ នស/រកត/០៦១៩/៧៥៨ ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សា
ខេត្តពោធិ៍សាត់ ក្នុងអាណត្តិទី៣ ៤៨៧១

II- រាជរដ្ឋាភិបាល

១- អនុក្រឹត្យ

- ១០-០៦-២០១៩ -អនុក្រឹត្យលេខ ៦២១ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុង
ស្ទឹងសែន នៃខេត្តកំពង់ធំ ៤៨៧៤
- ១០-០៦-២០១៩ -អនុក្រឹត្យលេខ ៦២២ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុក
ប្រាសាទបល្ល័ង្ក នៃខេត្តកំពង់ធំ ៤៨៧៧
- ១០-០៦-២០១៩ -អនុក្រឹត្យលេខ ៦២៣ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុក
ប្រាសាទសំបូរ នៃខេត្តកំពង់ធំ ៤៨៨០
- ១០-០៦-២០១៩ -អនុក្រឹត្យលេខ ៦២៤ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុក
សណ្តាន់ នៃខេត្តកំពង់ធំ ៤៨៨៣
- ១០-០៦-២០១៩ -អនុក្រឹត្យលេខ ៦២៥ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុក
សន្ទុក នៃខេត្តកំពង់ធំ ៤៨៨៦
- ១០-០៦-២០១៩ -អនុក្រឹត្យលេខ ៦២៦ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុក
ស្មោង នៃខេត្តកំពង់ធំ ៤៨៨៩
- ១០-០៦-២០១៩ -អនុក្រឹត្យលេខ ៦២៧ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុក
តាំងគោក នៃខេត្តកំពង់ធំ ៤៨៩២
- ១០-០៦-២០១៩ -អនុក្រឹត្យលេខ ៦២៨ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុក
អង្គរជ័យ នៃខេត្តកំពត ៤៨៩៥
- ១០-០៦-២០១៩ -អនុក្រឹត្យលេខ ៦២៩ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុក
បន្ទាយមាស នៃខេត្តកំពត ៤៨៩៨
- ១០-០៦-២០១៩ -អនុក្រឹត្យលេខ ៦៣០ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុក
ឈូក នៃខេត្តកំពត ៤៩០១

គ

- ១០-០៦-២០១៩ -អនុក្រឹត្យលេខ ៦៣១ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុក ជុំគិរី នៃខេត្តកំពត ៤៩០៤
- ១០-០៦-២០១៩ -អនុក្រឹត្យលេខ ៦៣២ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុក ដងទង់ នៃខេត្តកំពត ៤៩០៧
- ១០-០៦-២០១៩ -អនុក្រឹត្យលេខ ៦៣៣ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុក កំពង់ត្រាច នៃខេត្តកំពត ៤៩១០
- ១០-០៦-២០១៩ -អនុក្រឹត្យលេខ ៦៣៤ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុក ទឹកឈូ នៃខេត្តកំពត ៤៩១៣
- ១០-០៦-២០១៩ -អនុក្រឹត្យលេខ ៦៣៥ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុង កំពត នៃខេត្តកំពត ៤៩១៦
- ១០-០៦-២០១៩ -អនុក្រឹត្យលេខ ៦៣៦ អនក្រ.តត ស្តីពី ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុក កណ្តាលស្ទឹង នៃខេត្តកណ្តាល ៤៩១៩

២.សេចក្តីសម្រេច

- ០២-០៧-២០១៩ -សេចក្តីសម្រេចលេខ ១០៥ សសរ ស្តីពី ការផ្ទេរសិទ្ធិការងាររបស់រាជរដ្ឋាភិបាល ៤៩២២
- ០២-០៧-២០១៩ -សេចក្តីសម្រេចលេខ ១០៦ សសរ ស្តីពី ការផ្លាស់ប្តូរសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកោះកុង និងខេត្តព្រៃវែង ៤៩២៣
- ០២-០៧-២០១៩ -សេចក្តីសម្រេចលេខ ១០៧ សសរ ស្តីពី ការបំពេញបន្ថែមសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅរាជធានីភ្នំពេញ និង ខេត្ត- បាត់ដំបង ៤៩២៥
- ០២-០៧-២០១៩ -សេចក្តីសម្រេចលេខ ១០៨ សសរ ស្តីពី ការកែសម្រួល និងផ្លាស់ប្តូរសមាជិកក្រុម ការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តមួយចំនួន ៤៩២៧
- ០២-០៧-២០១៩ -សេចក្តីសម្រេចលេខ ១០៩ សសរ ស្តីពី ការបំពេញបន្ថែមសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តព្រះវិហារ ៤៩៣០

III~ ការងារបណ្តាញក្រសួង

១~ ទីស្តីការរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- ០៦-០៣-២០១៩ -ប្រកាសលេខ ២៤១ សហវ.ប្រក ស្តីពី ការអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយក
ពន្ធត្រួតគ្នានិងការបង្ការការកិបកេងបន្លំពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ៤៩៣២
- ០៧-០៣-២០១៩ -ប្រកាសអន្តរក្រសួងលេខ ២៤៤ សហវ.ប្រក ការតែងតាំងភ្នាក់ងារបើកផ្តល់ប្រថាំគ្រឹះស្ថាន
អង្គរ នៃក្រសួងទេសចរណ៍ ៤៩៣៥
- ០៧-០៣-២០១៩ -ប្រកាសអន្តរក្រសួងលេខ ២៤៥ សហវ.ប្រក ការតែងតាំងភ្នាក់ងារបើកផ្តល់ និង
ភ្នាក់ងារបើកផ្តល់ជំនួស សម្រាប់បើកផ្តល់ប្រាក់បៀវត្ស និងប្រាក់អន្តរាគមន៍ក្នុងវិស័យ
សង្គមកិច្ច និងវប្បធម៌ ជូនមន្ត្រីរាជការ នៃក្រសួងបរិស្ថាន ៤៩៣៥
- ០៧-០៣-២០១៩ -ប្រកាសអន្តរក្រសួងលេខ ២៤៦ សហវ.ប្រក ការបង្កើតរដ្ឋទេយ្យបុរេប្រទានសម្រាប់
ឆ្នាំ ២០១៩ របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងបរិស្ថាន ៤៩៤១

២~ ទីស្តីការរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម

- ២៨-១២-២០១៨ -ប្រកាសលេខ ៤២៥ ឧស.កឧ.ប្រក១២ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ស៊ីអេហ្វ ធួ ហ្គាមេន
ឯ.ក បង្កើតរោងចក្រ កាត់ដេរសម្លៀកបំពាក់ ៤៩៤៧
- ២៨-១២-២០១៨ -ប្រកាសលេខ ៤២៦ ឧស.កឧ.ប្រក១២ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន ខេមបូឌាន
រ៉ែកយីជីង ចក្រីទីង ឯ.ក បង្កើតរោងចក្រ ផលិតបារ៉ាស៊ីម៉ង់ត៍ពីប្លាស្ទិក (POLYPROPYLENE) ៤៩៥០



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/០៧/៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា



ត្រាស់បង្គាប់

មាត្រា ១ .-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តបាត់ដំបង ក្នុងអាណត្តិទី៣ ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	ឯកឧត្តម អ៊ុយ រ៉ី	១៤/០៧/១៩៥៤	ជាប្រធានក្រុមប្រឹក្សាខេត្ត
២-	ឯកឧត្តម អេ សារុម	១២/០៥/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៣-	ឯកឧត្តម សុខ គង់	១៥/០២/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៤-	ឯកឧត្តម សេង វ៉ាន់ឡាន់	១៣/១២/១៩៤៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៥-	ឯកឧត្តម សាន ហាក់	២២/១២/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៦-	ឯកឧត្តម ព្រ៉ាំ សុផាន	០១/១២/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៧-	ឯកឧត្តម អែល សយ	២៩/០៦/១៩៥១	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៨-	លោកជំទាវ ញ៉ឹក សាគន្ធី	១៦/១២/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៩-	ឯកឧត្តម ហាម មុនី	១៦/០៧/១៩៦៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១០-	លោកជំទាវ អ៊ុំ គារា	០៥/០៣/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១១-	ឯកឧត្តម ម៉ុក គឹមស៊ាន	០២/០៧/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១២-	ឯកឧត្តម ស៊ីង សៀង	២០/១១/១៩៤៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៣-	ឯកឧត្តម អៀង ផាន	២៨/០៣/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៤-	ឯកឧត្តម នោម ម៉ុនខន	២៧/០៧/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៥-	ឯកឧត្តម ម៉ុំ ក្រាត	១៨/០៥/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៦-	ឯកឧត្តម លួត ភួង	០១/០៤/១៩៤៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៧-	លោកជំទាវ វ៉ាន់វ៉ាន់ សាភឿត	២២/០៨/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៨-	លោកជំទាវ ព្រ៉ាំ វណ្ណា	៣០/០៧/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៩-	ឯកឧត្តម នាយ យូម	០៨/១២/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២០-	លោកជំទាវ ស៊ីម ម៉ារី	២០/០២/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២១-	ឯកឧត្តម កែ ស៊ីនួន	០៥/០៩/១៩៨៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២២-	ឯកឧត្តម ណុម ណារ៉ា	១២/០៤/១៩៦៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៣-	ឯកឧត្តម ពេជ្រ កញ្ញាណា	០៣/០៤/១៩៨៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៤-	ឯកឧត្តម សុខ វណ្ណឿន	០៥/០២/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត



២៥-	ឯកឧត្តម ទី សែត	០៨/០៣/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៦-	ឯកឧត្តម ឆៀង ជូឡុន	០៩/០១/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៧-	ឯកឧត្តម កេវ ផល្គុន	០៥/០២/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ព្រះរាជ. ១៧០២.៧៤៨

ន ស ហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/០៧៤៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា



ត្រាស់បង្គាប់

មាត្រា ១ .-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ក្នុងអាណត្តិទី៣ ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	ឯកឧត្តម ខេង ស៊ីម	១៨/០៧/១៩៥៤	ជាប្រធានក្រុមប្រឹក្សាខេត្ត
២-	ឯកឧត្តម ឃ្លែក វ៉ារី	២៧/០៣/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៣-	លោកជំទាវ តិន ច័ន្យ	១០/០២/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៤-	ឯកឧត្តម ស្រេង សុផល	១២/១២/១៩៨០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៥-	ឯកឧត្តម អោម ហារ៉ា	១៣/១០/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៦-	ឯកឧត្តម ពិន ម៉ូឡូ	១៣/០៣/១៩៧១	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៧-	ឯកឧត្តម អ៊ុក ស្មឿន	០៣/១០/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៨-	ឯកឧត្តម ធឿន ចារ៉ា	០៥/០៣/១៩៦២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៩-	លោកជំទាវ គឹម កញ្ញានា	០៥/០៥/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១០-	ឯកឧត្តម ម៉ុង ធី	០១/០៤/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១១-	ឯកឧត្តម សុខ ខឿន	២០/០៩/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១២-	លោកជំទាវ លឹម សុខន	១៤/០៣/១៩៦០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៣-	ឯកឧត្តម សុវណ្ណ សុតា	០៣/០៨/១៩៧៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៤-	ឯកឧត្តម ឡោ ម៉ុនពេជ្រ	០១/០១/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៥-	លោកជំទាវ ធីត សុខុម	០១/០៦/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៦-	ឯកឧត្តម អ៊ុំ សាខុម	១៥/០២/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៧-	ឯកឧត្តម លន់ វាសនា	០៦/០៣/១៩៩១	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៨-	ឯកឧត្តម អេង ម៉ុននាយ	០១/០១/១៩៧៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៩-	ឯកឧត្តម មួន យ៉ាសាន	១០/០៤/១៩៧៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២០-	ឯកឧត្តម ពេជ្រ ចំណាប់	២៩/០៨/១៩៨៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២១-	ឯកឧត្តម នង ជារុន	០៧/០២/១៩៧៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២២-	ឯកឧត្តម ម៉ុក និវត្ត	១៦/០១/១៩៩១	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៣-	លោកជំទាវ នាត ប៉ានី	០៥/០២/១៩៨៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត



២៤-	លោកជំទាវ ឈុត ជានិន	១០/០៣/១៩៩២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៥-	ឯកឧត្តម មិន ឆៀន	១៥/០១/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ពល. ១៥០៦. ៧៤៥

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/០៧៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

បានចូលរយល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា



ត្រាស់បង្គាប់

មាត្រា ១ .-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តកំពង់ចាម ក្នុងអាណត្តិទី៣ ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	ឯកឧត្តម ខួង ផល	២២/០៤/១៩៤៥	ជាប្រធានក្រុមប្រឹក្សាខេត្ត
២-	ឯកឧត្តម ម៉ៅ ណែត	២០/០៥/១៩៤០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៣-	ឯកឧត្តម ហែ ខួនលី	១០/០៦/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៤-	ឯកឧត្តម ឈិន ម៉ិនស្រឿង	០៧/០៥/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៥-	ឯកឧត្តម ម៉ៅ ឈុន	០១/០១/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៦-	ឯកឧត្តម នាយ គឹមសុន	០៥/០៥/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៧-	លោកជំទាវ លន់ សុហានី	០២/០១/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៨-	ឯកឧត្តម ម៉ុង យ៉ែន	១២/១២/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៩-	ឯកឧត្តម ត្រី កាឡឿន	១៧/០៩/១៩៥១	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១០-	ឯកឧត្តម ធុន ថាត	០៦/១១/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១១-	ឯកឧត្តម ខឹម ចិន្ដា	២១/១០/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១២-	ឯកឧត្តម ផុំ លីមយុន	១៤/០៥/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៣-	ឯកឧត្តម កៅ ចេស្ដា	០៧/០៧/១៩៧៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៤-	ឯកឧត្តម អ៊ុំ ឈឿន	១៣/០៥/១៩៥១	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៥-	ឯកឧត្តម នូ សុវណ្ណា	១៥/០២/១៩៤២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៦-	ឯកឧត្តម លុយ ផាន់ណា	២៤/១០/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៧-	ឯកឧត្តម អ៊ុន លាង	១០/០៣/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៨-	លោកជំទាវ ហ៊ាន ធុនលី	២០/១០/១៩៧៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៩-	ឯកឧត្តម ហាវ ម៉ុង	២៦/០៧/១៩៤៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២០-	ឯកឧត្តម សេង ពោន	០១/០១/១៩៤៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២១-	ឯកឧត្តម ហាវ ម៉ុងលី	០៣/១០/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២២-	ឯកឧត្តម គឹម ឌី	១៤/០៤/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៣-	លោកជំទាវ អនហោង លក្ខិណា	៣១/០១/១៩៨៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៤-	ឯកឧត្តម ហ៊ុន សារ៉ែន	០១/១១/១៩៨៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត



២៥-	លោកជំទាវ ជាន ឡេងឆាន	២៥/០៨/១៩៩០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៦-	ឯកឧត្តម គាន់ គាឡាន	០១/០៩/១៩៨៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៧-	ឯកឧត្តម ឈាន ណាងឈុន	២០/០៤/១៩៨២	ជាសមាជិកក្រុមប្រឹក្សាខេត្ត

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ពល. ១៧០៦.៧៥០

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **មីន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/ ៧៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
 - បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
 - បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
 - បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
 - បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
 - បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
 - បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
 - បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
 - បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
 - បានទ្រង់យល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា



ត្រាស់បង្គាប់

មាត្រា ១ .-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក្នុងអាណត្តិទី៣ ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	ឯកឧត្តម ឡុង ឈុនឡែង	០១/០១/១៩៥០	ជាប្រធានក្រុមប្រឹក្សាខេត្ត
២-	ឯកឧត្តម ស៊ីង រុន	០៨/០៩/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៣-	ឯកឧត្តម នន់ យ៉ែវ	០១/០១/១៩៤៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៤-	លោកជំទាវ គុច ណារី	០៥/១០/១៩៧០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៥-	ឯកឧត្តម ម៉ាន់ ម៉ុត	១១/០៤/១៩៤៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៦-	ឯកឧត្តម ម៉ែន ឡឿន	០៧/០៧/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៧-	ឯកឧត្តម សួន សាត	២០/០៤/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៨-	ឯកឧត្តម គុយ ចន្ទា	២០/០៥/១៩៦៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៩-	ឯកឧត្តម ផាន់ ចាន់ដារា	០២/០៥/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១០-	ឯកឧត្តម សាន់ យូ	២៣/០៧/១៩៧៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១១-	ឯកឧត្តម ឈឹម ធីម	១៥/០២/១៩៨០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១២-	ឯកឧត្តម ប្រាក់ ឌុឌុរី	០១/០១/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៣-	ឯកឧត្តម អ៊ុក សារុន	២១/១១/១៩៦២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៤-	ឯកឧត្តម កែវ ពិសី	១៧/០៤/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៥-	ឯកឧត្តម អ៊ុន ណារី	០១/០១/១៩៦៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៦-	ឯកឧត្តម ពៅ ម៉ីនថន	១៣/០៤/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៧-	លោកជំទាវ ឈុំ ច័ន្ទសុខ	០៥/០៥/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៨-	ឯកឧត្តម ឡឿន ឡឿន	០៩/១០/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៩-	ឯកឧត្តម ពៅ ឡ សម្បត្តិ	០១/០១/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២០-	ឯកឧត្តម សូ សារ៉េត	០៤/០៦/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២១-	ឯកឧត្តម កែវ ថាយ	១៥/១២/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២២-	ឯកឧត្តម ឡុង ចន្ទារ៉ាវ	១៥/០៩/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៣-	លោកជំទាវ យ៉ាង ឡឿន	២០/០៩/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត



មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ព្រះរាជលញ្ឆករ ១៩០៦.៧៥១

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



Blah

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/០៧៤៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោត ប្រើប្រាស់ក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា



ត្រាស់បង្គាប់

មាត្រា ១ .-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ក្នុងអាណត្តិទី៣ ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	ឯកឧត្តម យឹម សុខុម	១០/០២/១៩៥៥	ជាប្រធានក្រុមប្រឹក្សាខេត្ត
២-	ឯកឧត្តម អ៊ុន ឃុន	០៤/០១/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៣-	ឯកឧត្តម សុខ យ៉ាន	១៣/០៥/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៤-	ឯកឧត្តម ហួត ថន	០៩/០១/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៥-	លោកជំទាវ កែវ សុខុម	២០/០៤/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៦-	ឯកឧត្តម ឃុន ណាត	១៣/០៨/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៧-	ឯកឧត្តម ម៉ុក សិន	២០/០៥/១៩៣៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៨-	ឯកឧត្តម ជាន ឌឹម	១០/១១/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៩-	ឯកឧត្តម ម៉ែន ឆឿន	១៥/០១/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១០-	លោកជំទាវ ជិន សំរៀង	២១/១០/១៩៨១	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១១-	លោកជំទាវ សុភ ចាន់ថន	១៤/០៥/១៩៨៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១២-	ឯកឧត្តម សៀង ឌុប	០៩/០៩/១៩៦២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៣-	ឯកឧត្តម គក ហេង	០១/០៥/១៩៨០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៤-	ឯកឧត្តម លី ណាំ	១០/០៥/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៥-	ឯកឧត្តម សៀ ចាន់មី	២៧/០៧/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៦-	ឯកឧត្តម ម៉ែន មុក	០៦/១០/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៧-	ឯកឧត្តម អូង បន្ទុយាន	០៦/១១/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៨-	ឯកឧត្តម សុន ថា	២២/០៣/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៩-	ឯកឧត្តម ឡឹក សេដ្ឋា	១៨/០៤/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២០-	ឯកឧត្តម ឡុង សាន	១៣/០១/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២១-	ឯកឧត្តម ជុន ម៉ែង	០៥/០១/១៩៥១	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២២-	ឯកឧត្តម អ៊ុន យ៉ុមរោន	១៥/០១/១៩៦០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៣-	ឯកឧត្តម ឈៀង សិលា	០៤/០៨/១៩៨៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត



២៤-	ឯកឧត្តម ជូន វឌ្ឍនា	០៧/០៤/១៩៨៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៥-	ឯកឧត្តម សែម ឃីម	១៣/០៣/១៩៥១	ជាសមាជិកក្រុមប្រឹក្សាខេត្ត

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

លេខ. ១៩០៦. ៧៥៤

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/០៧៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ

បានទ្រង់យល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ

ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោត

ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា



ត្រាស់បង្គាប់

មាត្រា ១ .-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តកំពង់ធំ ក្នុងអាណត្តិទី៣ ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	ឯកឧត្តម ឈុន ឈន់	០១/០៤/១៩៤៦	ជាប្រធានក្រុមប្រឹក្សាខេត្ត
២-	ឯកឧត្តម ឆៀង ពិរិ	១៥/០៨/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៣-	លោកជំទាវ សុខ ចន្ទធួ	០៩/០៩/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៤-	លោកជំទាវ យស ថានារី	៣១/០៣/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៥-	ឯកឧត្តម ឱង ធន	១៩/១១/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៦-	ឯកឧត្តម ថា វ៉ាន់ចាន់	២៤/០៨/១៩៨៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៧-	ឯកឧត្តម ប្រាក់ គឹមនាគ	០១/១២/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៨-	ឯកឧត្តម ឡែ ហុក	២០/០៥/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៩-	ឯកឧត្តម គឹម លាងសេង	៣០/១២/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១០-	លោកជំទាវ ស៊ឹម សុមន្ទ្រារិទ្ធិ	០៣/១១/១៩៨១	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១១-	ឯកឧត្តម ទុំ គឹមហឿន	១២/០៩/១៩៨៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១២-	ឯកឧត្តម ឈុន ម៉ីនធឿន	០៦/០៥/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៣-	ឯកឧត្តម ឯក វិរៈ	០៧/០៧/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៤-	ឯកឧត្តម កែវ សុផល	១៥/០២/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៥-	ឯកឧត្តម លឹម ហេន	២៥/០៤/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៦-	ឯកឧត្តម លន ណារឡោម	០១/០៨/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៧-	ឯកឧត្តម ហុន ប័ន្ទជារ៉ា	២៨/០៨/១៩៨៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៨-	ឯកឧត្តម ជូ មុនី	២៥/១១/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៩-	ឯកឧត្តម មួន ពុទ្ធកូរ៉ា	១៦/០៨/១៩៦០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២០-	ឯកឧត្តម នូ ចាន់ជេត	០១/០៣/១៩៨៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២១-	ឯកឧត្តម ហាក់ ពុទ្ធិ	០១/០៣/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២២-	ឯកឧត្តម តេ យ៉ាក់ស៊ី	០១/០៦/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៣-	ឯកឧត្តម ថា ចាន់តារា	០៧/០៣/១៩៨៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត



២៤-	ឯកឧត្តម នាង កង	១០/០៧/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៥-	ឯកឧត្តម នីល ម៉ុន	០៩/០៤/១៩៧៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់ចាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងករណីអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣.១៧០៦.៧៥៣

ន.ស.ហមនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



[Signature]
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/៧៤០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ

បានទ្រង់យល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា



ត្រាស់បង្គាប់

មាត្រា ១ .-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តកំពត ក្នុងអាណត្តិទី៣ ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	ឯកឧត្តម ជិន ផល្លា	០៥/០៥/១៩៧២	ជាប្រធានក្រុមប្រឹក្សាខេត្ត
២-	ឯកឧត្តម ឡុង សាងម	០១/០៤/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៣-	ឯកឧត្តម អ៊ុក ឡាយ	១៥/០៧/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៤-	លោកជំទាវ ធិត សេដ្ឋា	០៩/១១/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៥-	លោកជំទាវ អ៊ុន យ៉ានី	២៥/១២/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៦-	ឯកឧត្តម លីម សំបូរ	១៧/០៤/១៩៦៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៧-	ឯកឧត្តម ជាន់ សេក	២៧/០៩/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៨-	ឯកឧត្តម ឡាយ សារឿន	១៩/០៦/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៩-	លោកជំទាវ សេង សេរីដ្ឋា	០៩/០៨/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១០-	ឯកឧត្តម គង់ សំណាង	១០/១០/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១១-	ឯកឧត្តម ត្រី សំបូរ	១៥/០២/១៩៤៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១២-	ឯកឧត្តម ជា ចាន់លី	១០/០២/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៣-	ឯកឧត្តម យី ឈឿន	០៣/០៤/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៤-	ឯកឧត្តម ឌឹម វណ្ណា	០៧/០៨/១៩៨៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៥-	ឯកឧត្តម អ៊ុន ជីវ៉ា	១៥/១០/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៦-	ឯកឧត្តម ចាន់ កុកព្រួ	១២/០៣/១៩៧៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៧-	ឯកឧត្តម ម៉ែន ស៊ីថា	០៩/១១/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៨-	ឯកឧត្តម ពៅ សាមិត្ត	០២/១២/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៩-	ឯកឧត្តម ម៉ែន សំអុល	០២/០៩/១៩៧០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២០-	ឯកឧត្តម ចាន់ ចាន់ឡើន	១៣/០១/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២១-	ឯកឧត្តម ហៀក ម៉ា	០៩/០១/១៩៧៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២២-	ឯកឧត្តម សាន់ សុខ្សែម៉ាល	០៥/០៦/១៩៨៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៣-	លោកជំទាវ អ៊ុក មេនបុណ្ណារ៉ុក្ខ	០២/០៩/១៩៩០	ជាសមាជិកក្រុមប្រឹក្សាខេត្ត



២៤-	ឯកឧត្តម កេវ រិទ្ធី	០១/១១/១៩៦០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៥-	ឯកឧត្តម ហាម សាវេន	១៨/១១/១៩៨១	ជាសមាជិកក្រុមប្រឹក្សាខេត្ត

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តកំពត ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ។

ពល. ១៥០៦ - ៧៥៤៤

ស ហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



[Signature]
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/០៤១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ

បានទ្រង់យល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា



ត្រាស់បង្គាប់

មាត្រា ១ .-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តកណ្តាល ក្នុងអាណត្តិទី៣ ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	ឯកឧត្តម នួន ផា	២៣/០៤/១៩៥៥	ជាប្រធានក្រុមប្រឹក្សាខេត្ត
២-	ឯកឧត្តម នូ សាខន	០២/០១/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៣-	ឯកឧត្តម ចាម ម៉ុង	២០/០១/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៤-	លោកជំទាវ នួន នារីក	២៧/១០/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៥-	លោកជំទាវ សួស សារ៉ាង	០១/០១/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៦-	ឯកឧត្តម ទេព សុមីរ	១០/១០/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៧-	ឯកឧត្តម អ៊ុច គុណ	០២/១០/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៨-	ឯកឧត្តម សុភ ម៉ីនឌុន	០២/១១/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៩-	ឯកឧត្តម ចេន សុមិន	០៥/១២/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១០-	លោកជំទាវ ហែម ចាន់លី	២៥/០៨/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១១-	ឯកឧត្តម ជុំ ជួន	០៥/០៩/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១២-	ឯកឧត្តម អ៊ុំ ធន	០៥/០៤/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៣-	ឯកឧត្តម អំ សំអូន	២៣/១០/១៩៨៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៤-	ឯកឧត្តម ឈឹម កន	២០/០៤/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៥-	ឯកឧត្តម រុន គុល	០៦/០៩/១៩៥១	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៦-	ឯកឧត្តម កេត សេងឃឹម	០៥/០១/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៧-	ឯកឧត្តម លី ជុនថេង	១៨/០៥/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៨-	ឯកឧត្តម ឆ្លើង ចន្ទី	០៧/០២/១៩៧៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៩-	ឯកឧត្តម សុទ្ធ ម៉ីនថា	០៣/១១/១៩៧៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២០-	ឯកឧត្តម អ៊ុន ឃឹម	០៥/០១/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២១-	លោកជំទាវ ម៉ីន មេណី	០៥/១១/១៩៧៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២២-	ឯកឧត្តម គេង វិធី	០៩/០១/១៩៧៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៣-	លោកជំទាវ ឡៅ វណ្ណារ៉ុក្ខ	៣០/០៧/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៤-	ឯកឧត្តម ត្រី សារិន	១២/០១/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត



២៥-	ឯកឧត្តម សែ សាឡើង	២៤/០២/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៦-	ឯកឧត្តម ចាន់ សុភ័ក្រ	២៧/០៥/១៩៨៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៧-	ឯកឧត្តម ឯម សំឡើង	០១/០៨/១៩៥១	ជាសមាជិកក្រុមប្រឹក្សាខេត្ត

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តកណ្តាល ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣៧.១៦០២.៧៥៥

ន សហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

នាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត មីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/៧៥២

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ

ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា

ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោត

ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី

នៃព្រះរាជាណាចក្រកម្ពុជា



ត្រាស់បង្គាប់

មាត្រា ១ .-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តកោះកុង ក្នុងអាណត្តិទី៣ ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	ឯកឧត្តម អាយ សំរុង	១៦/០៦/១៩៥១	ជាប្រធានក្រុមប្រឹក្សាខេត្ត
២-	ឯកឧត្តម អ៊ុន ភាសិ	០១/០១/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៣-	លោកជំទាវ ស្រ ស៊ីមអ៊ុន	២៧/០៦/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៤-	ឯកឧត្តម សួន សីហា	០៩/០២/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៥-	លោកជំទាវ ឈី វ៉ា	១៩/០២/១៩៨០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៦-	លោកជំទាវ អោង អេង	២៥/០២/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៧-	ឯកឧត្តម ស៊ុន សុផល	០៥/០៥/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៨-	ឯកឧត្តម ឈេង ធី	០១/០១/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៩-	ឯកឧត្តម ឃឹម សម្បត្តិ	០៧/០៤/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១០-	ឯកឧត្តម ម៉ែន សុខា	១០/១០/១៩៨២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១១-	ឯកឧត្តម ម៉ុន មៀន	១២/១២/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១២-	ឯកឧត្តម ជួន សាឡើន	១៣/០៣/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៣-	ឯកឧត្តម លី សារ៉េត	០៧/០៥/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៤-	ឯកឧត្តម ឡឿង ដារ៉ា	០៩/០១/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៥-	ឯកឧត្តម វណ្ណ សាលី	០៦/០២/១៩៦៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៦-	លោកជំទាវ ចេង វត្តី	១០/០២/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៧-	ឯកឧត្តម អ៊ុន ធីណា	០១/០១/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៨-	ឯកឧត្តម ហេង ទូង	១០/០៥/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៩-	ឯកឧត្តម សេរ ស៊ុនធួន	១២/០៣/១៩៦០	ជាសមាជិកក្រុមប្រឹក្សាខេត្ត



ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តកោះកុង ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

៣៣៧.១៥០៦.៣៥៦

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលេបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/៧៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា



ត្រាស់បង្គាប់

មាត្រា ១ .-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តក្រចេះ ក្នុងអាណត្តិទី៣ ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	ឯកឧត្តម ហឿ ស៊ីយ៉ែម	២២/០២/១៩៦០	ជាប្រធានក្រុមប្រឹក្សាខេត្ត
២-	ឯកឧត្តម អុន គ្រី	០១/០១/១៩៥១	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៣-	ឯកឧត្តម យុន យឿន	១៥/០៤/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៤-	ឯកឧត្តម ចោង បូជារិទ្ធ	០៩/០១/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៥-	លោកជំទាវ សា ចាន់ហ័រិទ	១៥/០៤/១៩៥១	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៦-	ឯកឧត្តម យិន ឃឹម	១៤/០៦/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៧-	ឯកឧត្តម គឹម ជូ	២៨/០៩/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៨-	ឯកឧត្តម វង់ សយ	៣១/១២/១៩៤១	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៩-	ឯកឧត្តម ទូច ហឿន	០២/១០/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១០-	ឯកឧត្តម ឃា ផល្លី	០៥/០៨/១៩៧៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១១-	ឯកឧត្តម អៀ ម៉ុងជេន	២០/០៥/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១២-	ឯកឧត្តម ឌុ សុស្តី	២៧/១១/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៣-	ឯកឧត្តម គាង វិរិទ	០៥/០១/១៩៦៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៤-	លោកជំទាវ ម៉ីន ស៊ីវុត	២៥/០៤/១៩៦០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៥-	ឯកឧត្តម ហង់ មន្ទីរ	០៧/១១/១៩៦០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៦-	ឯកឧត្តម អ៊ុំ ភី	០៧/០៧/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៧-	ឯកឧត្តម ឈឹម បណ្ណាត	០១/០១/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៨-	លោកជំទាវ ឃឹម ជានី	០២/០៧/១៩៨៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៩-	ឯកឧត្តម ម៉ាត់ រិម្យី	១៥/០៦/១៩៨៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២០-	ឯកឧត្តម ត្រី សាខុន	០៤/០២/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២១-	ឯកឧត្តម ឌុក រី	១៥/០៥/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត



ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ
 មាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តក្រចេះ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៣៣. ១៩០៦. ៧៤៧

ន ស ហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/០៧៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ

បានទ្រង់យល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩



- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ .-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ក្នុងអាណត្តិទី៣ ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	ឯកឧត្តម ម៉ែន ឌុំយ	២១/០១/១៩៥១	ជាប្រធានក្រុមប្រឹក្សាខេត្ត
២-	ឯកឧត្តម លី សារី	០៥/០៥/១៩៧១	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៣-	ឯកឧត្តម ណាយ ស្រួន	០៩/០៩/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៤-	ឯកឧត្តម ឃឹម លុច្វ័រ	១៦/០៦/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៥-	ឯកឧត្តម ជិម លន់	១៥/០៧/១៩៤៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៦-	លោកជំទាវ អ៊ុក សន	១១/១១/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៧-	លោកជំទាវ ខៀវ ម៉ីនលីន	០១/០១/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៨-	ឯកឧត្តម អ៊ុំ យន	២១/១១/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៩-	ឯកឧត្តម ឆ្លង សារុល	០១/០១/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១០-	ឯកឧត្តម សេង សុវណ្ណ	០១/០១/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១១-	ឯកឧត្តម ឡេង ទន់	០៨/១០/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១២-	ឯកឧត្តម កែវ ម៉ីនថន	១៥/១១/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៣-	លោកជំទាវ ជួន ផន	២៥/០៣/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៤-	ឯកឧត្តម ឃាន ម៉ីនស្រីន	១០/០៤/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៥-	ឯកឧត្តម ម៉ែន សាវ៉េត	០៩/០៣/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខេត្ត

មាត្រា ២ .-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ក្នុងករណីអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។



មាត្រា ៤.-

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល
បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ស.ស. ១៩០៦.៧៥៨

ស ស ហ មុ ន

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/៧៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ

បានទ្រង់យល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា



ត្រាស់បង្គាប់

មាត្រា ១ . .

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងអាណត្តិទី៣ ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	ឯកឧត្តម ប៉ា សុជាតិវង្ស	០១/០៧/១៩៥៧	ជាប្រធានក្រុមប្រឹក្សារាជធានី
២-	ឯកឧត្តម ជួប ខុន	០៣/១០/១៩៤៨	ជាសមាជិកក្រុមប្រឹក្សារាជធានី
៣-	លោកជំទាវ ផុំ ក្រសាល	០១/០៦/១៩៥២	ជាសមាជិកក្រុមប្រឹក្សារាជធានី
៤-	ឯកឧត្តម ច័ន្ទ ចន្ទាធី	០១/០៨/១៩៥៣	ជាសមាជិកក្រុមប្រឹក្សារាជធានី
៥-	ឯកឧត្តម នុត ជា	២៧/០៧/១៩៤៣	ជាសមាជិកក្រុមប្រឹក្សារាជធានី
៦-	លោកជំទាវ ឃួន គឹមសិ	១៤/០៥/១៩៤៩	ជាសមាជិកក្រុមប្រឹក្សារាជធានី
៧-	ឯកឧត្តម មី ប្រេម	១១/១១/១៩៥១	ជាសមាជិកក្រុមប្រឹក្សារាជធានី
៨-	ឯកឧត្តម ម៉េម យុន	០៧/១២/១៩៥០	ជាសមាជិកក្រុមប្រឹក្សារាជធានី
៩-	ឯកឧត្តម ណារក ភាណាបុខ	១៣/០៤/១៩៥២	ជាសមាជិកក្រុមប្រឹក្សារាជធានី
១០-	ឯកឧត្តម ម៉ក់ ថាយ	១៥/០៧/១៩៥១	ជាសមាជិកក្រុមប្រឹក្សារាជធានី
១១-	លោកជំទាវ ជា សុគន្ធី	២៥/០៦/១៩៥៣	ជាសមាជិកក្រុមប្រឹក្សារាជធានី
១២-	លោកជំទាវ កែវ រត្នតារា	០២/១០/១៩៨១	ជាសមាជិកក្រុមប្រឹក្សារាជធានី
១៣-	លោកជំទាវ ចាន់ និឡា	០៨/០១/១៩៥៦	ជាសមាជិកក្រុមប្រឹក្សារាជធានី
១៤-	លោកជំទាវ ម៉េម សុធី	០៦/០៦/១៩៦៩	ជាសមាជិកក្រុមប្រឹក្សារាជធានី
១៥-	ឯកឧត្តម សេង គុនណូ	២០/០៤/១៩៥៤	ជាសមាជិកក្រុមប្រឹក្សារាជធានី
១៦-	ឯកឧត្តម សេង រតនៈ	២៦/១១/១៩៥៤	ជាសមាជិកក្រុមប្រឹក្សារាជធានី
១៧-	ឯកឧត្តម ធុយ សុខន	០១/០១/១៩៥៦	ជាសមាជិកក្រុមប្រឹក្សារាជធានី
១៨-	ឯកឧត្តម រិទ្ធិ សុផាន	២៨/១០/១៩៥៧	ជាសមាជិកក្រុមប្រឹក្សារាជធានី
១៩-	ឯកឧត្តម គួង ម៉ាល័យ	២០/០៤/១៩៥៨	ជាសមាជិកក្រុមប្រឹក្សារាជធានី
២០-	ឯកឧត្តម ខឿក សាមាន	០១/០៧/១៩៥៨	ជាសមាជិកក្រុមប្រឹក្សារាជធានី
២១-	ឯកឧត្តម គឹម សាបុន	២០/០៤/១៩៥២	ជាសមាជិកក្រុមប្រឹក្សារាជធានី
២២-	ឯកឧត្តម ឡឺ សុភាព	០១/០៤/១៩៨២	ជាសមាជិកក្រុមប្រឹក្សារាជធានី
២៣-	ឯកឧត្តម ទួន សុភ័ក្ត្រ	០៣/០៤/១៩៨១	ជាសមាជិកក្រុមប្រឹក្សារាជធានី
២៤-	ឯកឧត្តម ត្រី គឹមយុ	៣០/១២/១៩៨០	ជាសមាជិកក្រុមប្រឹក្សារាជធានី



២៥-	ឯកឧត្តម អែ ម៉ិនឡេង	១៣/០២/១៩៥៩	ជាសមាជិកក្រុមប្រឹក្សារាជធានី
២៦-	ឯកឧត្តម ផន ដានី	០១/០៣/១៩៥៩	ជាសមាជិកក្រុមប្រឹក្សារាជធានី
២៧-	ឯកឧត្តម សរ សុខ	០១/០១/១៩៥៤	ជាសមាជិកក្រុមប្រឹក្សារាជធានី

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សារាជធានីចាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ស.ស. ១៩០៦.៧៥៦

ន ស ហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



Blah

កិត្តិនីតិកោសលបណ្ឌិត មិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/៣៥៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោត ប្រើខ្សែសង្វាក់ក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា



ត្រាស់បង្គាប់

មាត្រា ១ .-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តព្រះវិហារ ក្នុងអាណត្តិទី៣ ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	ឯកឧត្តម ឡុង សុវណ្ណ	០៩/០៨/១៩៥១	ជាប្រធានក្រុមប្រឹក្សាខេត្ត
២-	ឯកឧត្តម ខ្យង ឃុនហឺ	១៨/០៣/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៣-	ឯកឧត្តម គុប ចង្វៀ	១០/០៩/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៤-	លោកជំទាវ ខ្យង ម៉ីនថាន	២៤/០៩/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៥-	ឯកឧត្តម ម៉ុង ចន្ទលី	០៩/០១/១៩៥០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៦-	ឯកឧត្តម ស៊ី គីរី	១១/០១/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៧-	ឯកឧត្តម យុន គឹមហ៊ាន	១៤/០២/១៩៨២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៨-	ឯកឧត្តម ទេន សារ៉ុម	១៥/០១/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៩-	ឯកឧត្តម ឃ្លើង ម៉ីនថា	១០/០២/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១០-	ឯកឧត្តម គង់ សោភ័ណ	១៦/១០/១៩៦៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១១-	លោកជំទាវ នៃ សំណាង	០១/០២/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១២-	ឯកឧត្តម អ៊ុន ឌុន្ទី	១៤/០៤/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៣-	ឯកឧត្តម លឹម សៀ	០១/០៧/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៤-	ឯកឧត្តម ស៊ុន សាន់ដេ	១៤/០៤/១៩៦៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៥-	ឯកឧត្តម កែ សេងគឹម	១៣/០៣/១៩៦០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៦-	ឯកឧត្តម ម៉ៅ ឃ្លោង	២៥/០៣/១៩៧៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៧-	ឯកឧត្តម គុន គុលា	២០/១០/១៩៨៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៨-	ឯកឧត្តម ផាន់ គុលា	០២/១០/១៩៨៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៩-	ឯកឧត្តម ដោក ឡៀង	១៥/១២/១៩៧១	ជាសមាជិកក្រុមប្រឹក្សាខេត្ត

មាត្រា ២ .-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

ការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលក្ខខណ្ឌបទដ្ឋាននានាជាធរមាន។



មាត្រា ៤.-

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល
បន្តកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ពលក. ១៩០៦. ៣៦០

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៩

ស សហមុនី

នរោត្តម សីហមុនី

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/០៧៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី

**សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី**

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ

បានទ្រង់យល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា



គ្រាសម្ពធាប់

មាត្រា ១ .-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តព្រៃវែង ក្នុងអាណត្តិទី៣ ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	ឯកឧត្តម ស្បោង សារ៉ាត	១៧/០៤/១៩៥៤	ជាប្រធានក្រុមប្រឹក្សាខេត្ត
២-	ឯកឧត្តម អ៊ុំ ម៉ីនឡេង	១៥/០៦/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៣-	លោកជំទាវ ទេព្វ សំអូន	១៩/០៥/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៤-	ឯកឧត្តម ឡុង ថាត	១៦/០៨/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៥-	ឯកឧត្តម ស្រេង ជា	២៣/០៧/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៦-	ឯកឧត្តម ហ៊ឹម សុផល	១០/០១/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៧-	ឯកឧត្តម ម៉ក់ ម៉ែន	០៣/០៩/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៨-	ឯកឧត្តម ម៉ារ សារីន	២៤/១០/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៩-	ឯកឧត្តម សុខ ផេង	២០/០៣/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១០-	ឯកឧត្តម នង ស្រេង	០៧/០៧/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១១-	លោកជំទាវ ម៉ីន សីលា	០១/០១/១៩៧៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១២-	ឯកឧត្តម ពុន សារុន	០១/០១/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៣-	លោកជំទាវ ចិន សុផាន់នី	០៥/១០/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៤-	ឯកឧត្តម អៀង លេដ្ឋ	១៥/០៥/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៥-	ឯកឧត្តម ជឹម សាម៉ុន	២៧/០៨/១៩៨០	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៦-	ឯកឧត្តម យឹម តាង	០៣/០៤/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៧-	ឯកឧត្តម គូច សេដ្ឋា	១៦/០៧/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៨-	ឯកឧត្តម អេ អ៊ឹម	០៥/០៩/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៩-	ឯកឧត្តម ជឹម សុខ	០៧/០៤/១៩៦៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២០-	ឯកឧត្តម ចាន់ ជេត	២៨/០៤/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២១-	ឯកឧត្តម ធីម កុសល	២៤/១២/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២២-	ឯកឧត្តម អ៊ុំ ចាន់សំណាង	០២/០៦/១៩៧២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៣-	ឯកឧត្តម ស៊ា តាយ	១១/០៣/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៤-	លោកជំទាវ ជឹម សាវីន	០៥/១២/១៩៧៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត



២៥-	ឯកឧត្តម លាត ភិរុណ	១៨/០៤/១៩៨៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៦-	ឯកឧត្តម អ៊ុន អ៊ុន	២៤/០៥/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២៧-	ឯកឧត្តម ឈុនលី ភិរុណ	០៣/០៩/១៩៧៩	ជាសមាជិកក្រុមប្រឹក្សាខេត្ត

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តព្រៃវែង ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និង លិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ពល. ១៥០៦. ៧៦១

សីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៩.

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/០៦១៩/ ៧៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យ ប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ

បានទ្រង់យល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩

បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា



ត្រាស់បង្គាប់

មាត្រា ១ .-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ក្នុងអាណត្តិទី៣ ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	ឯកឧត្តម ម៉ក់ វ៉ា	២០/១០/១៩៥៦	ជាប្រធានក្រុមប្រឹក្សាខេត្ត
២-	ឯកឧត្តម ម៉ៅ សាន	០៥/០៦/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៣-	ឯកឧត្តម ឆាម លឹមឆៀង	១២/០២/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៤-	ឯកឧត្តម ចង្វៀ សំរុល	២០/០២/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៥-	ឯកឧត្តម កែវ សុឡើង	១៨/០២/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៦-	ឯកឧត្តម ឃ្លួង សុខ	០១/១០/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៧-	ឯកឧត្តម ធិត សំឡើង	២៦/១២/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៨-	លោកជំទាវ ឈឹម ស៊ីណា	០១/០១/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
៩-	ឯកឧត្តម ឈឹម ចាវេត	០៣/០២/១៩៥២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១០-	លោកជំទាវ ជុក សុផានី	០៤/០១/១៩៦២	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១១-	ឯកឧត្តម លឹម ចន្ទថៃ	១០/០១/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១២-	ឯកឧត្តម ឌឹម សុគន្ធ	១៧/០២/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៣-	ឯកឧត្តម ផែន សេងហួត	១០/១០/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៤-	ឯកឧត្តម ឈុំ ចន្ទារិទ្ធ	០១/០៨/១៩៧១	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៥-	ឯកឧត្តម ឈុំ សេងហ៊ុន	១០/១២/១៩៥១	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៦-	ឯកឧត្តម ស៊ុម លើម	០២/០៨/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៧-	ឯកឧត្តម សៅ ជារឿង	៣០/០៩/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៨-	ឯកឧត្តម ផែម សាឡើង	០១/០២/១៩៦៥	ជាសមាជិកក្រុមប្រឹក្សាខេត្ត
១៩-	ឯកឧត្តម គង់ សម្បូរ	២៣/០៦/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២០-	ឯកឧត្តម ហេង ត្រី	១០/១០/១៩៧៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត
២១-	ឯកឧត្តម ហួន មូនិត	០១/០៤/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាខេត្ត



ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ
នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

៣៧.១៩០៦.៧៦៤

ស៊ីហមុនី

នរោត្តម សីហមុនី

ធ្វើនៅព្រះបរមរាជវាំង, ថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៩

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



[Signature]
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៦២១.អនក្រ.២៤

អនុក្រឹត្យ
ស្តីពី

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក ហុក រិន	១៧/០៤/១៩៥៧	ជាប្រធានក្រុមប្រឹក្សាក្រុង
២-	លោក ភឹម សុរ	០១/០១/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាក្រុង
៣-	លោក ស្រី ឆ្រៀង	២៩/១០/១៩៥២	ជាសមាជិកក្រុមប្រឹក្សាក្រុង
៤-	លោក រេន សំរេក	១៥/០៧/១៩៤២	ជាសមាជិកក្រុមប្រឹក្សាក្រុង
៥-	លោក ស៊ឹម ធីនរ៉ាន់	០១/១០/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាក្រុង
៦-	លោកស្រី ខួន ចន្ទារ៉ា	០១/១១/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាក្រុង
៧-	លោក អ៊ុន វៃអេម	០១/០១/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាក្រុង
៨-	លោកស្រី ខួន សារី	០២/០៤/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាក្រុង
៩-	លោក តាប់ តាំងរ៉ាន់	០៣/០៤/១៩៤៦	ជាសមាជិកក្រុមប្រឹក្សាក្រុង
១០-	លោក កែន សិរីធុង	៣០/១២/១៩៤៤	ជាសមាជិកក្រុមប្រឹក្សាក្រុង
១១-	លោកស្រី ធីន មូរី	០៥/០២/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាក្រុង
១២-	លោក ហង់ មូរ៉ាន់	១២/០៤/១៩៦០	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៣-	លោក ឌុយ សុខ	១៥/១២/១៩៦៣	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៤-	លោកស្រី ម៉ែន សោភណា	១០/១០/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៥-	លោកស្រី អៀង ធីតា	២៧/០១/១៩៨៧	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៦-	លោក កែវ សំបូរ	០៧/១១/១៩៧៩	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៧-	លោក ក្រេន សារ៉ាន់	០១/០១/១៩៨៣	ជាសមាជិកក្រុមប្រឹក្សាក្រុង

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុងស្ទឹងសែន នៃខេត្តកំពង់ធំ ត្រូវអនុវត្តតាម រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ ៤ កើត ខែ សេស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ...៦២២.នសក្រ.៧៧

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកប្រាសាទបល្ល័ង្ក នៃខេត្តកំពង់ធំ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកប្រាសាទបល្ល័ង្ក នៃខេត្តកំពង់ធំ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក ឈុន វ៉ា	២៩/១១/១៩៥៣	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក ហួរ ហួត	១១/១២/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោក ឌុយ សុធាវិទ្ធី	០២/០២/១៩៦៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោក សេង សាវ៉ាត់	២៨/០៤/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោក ពៅ ឡ គី	០៩/១១/១៩៥២	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោក អ៊ុំ វិភក	០៩/១០/១៩៦០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោក គិន ហិច	១៥/០៣/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោក ឈិន ឈុំ	០៤/០៣/១៩៦០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោក អ៊ឹម អន	០៥/០២/១៩៦៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោក អៀង ចន្ទ្រៈ	១៧/០៧/១៩៦៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោកស្រី ធិត សុផល	១០/១០/១៩៩០	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោក សុខ គឹមថុច	០៧/០៩/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោក ឯម វិភក	១៧/០៣/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-	លោក ម៉ីន ម៉ិច	១៥/០៥/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-	លោក ហួរ ហុន	០៤/០៧/១៩៨០	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៦-	លោកស្រី សៀង ឡែងអឺ	១៣/០៤/១៩៨០	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៧-	លោក យ៉ាត ចន្ទ្រ	៣០/០១/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកប្រាសាទបល្ល័ង្ក នៃខេត្តកំពង់ធំ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ ៤ កើត ខែ សេស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៦២៣.អនក្រ.តត



អនុក្រឹត្យ

ស្តីពី

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក កុប ស៊ុនហូ	០៤/១១/១៩៥២	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក អ៊ុំ គឹមរេន	១០/០៥/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោកស្រី ស គឹមសារ៉ា	១៥/០១/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោក ជុំយ ត្រី	១០/០៥/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោក ជា ពិសិដ្ឋ	០៨/០៤/១៩៨៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោក ម៉ុង មុល	០៤/០៨/១៩៩៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោក គឹម សៀក	០១/០១/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោក យី លឹមជាន	១១/១២/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោក សេង លីហួន	០១/០១/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោក រស់ ផល	០៣/០៩/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោក ឌី ខៀររេន	០២/០៤/១៩៥២	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោក រាន គន	១០/១០/១៩៦៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោក ហៀង ភ័ន់នី	៣០/០៧/១៩៥០	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-	លោក សៅ ហឹម	១២/០១/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-	លោក ឆ្មាង ស៊ាន់	០២/០៣/១៩៧៧	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ ០៤ កើត ខែ សេស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ...២២៤.នស.រក.គត

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកសណ្តាន់ នៃខេត្តកំពង់ធំ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកសណ្តាន់ នៃខេត្តកំពង់ធំ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក ស៊ឹម វណ្ណា	២៦/០៦/១៩៥៣	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក ម៉ែន និល	២៣/០៣/១៩៥២	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោក គង់ សុខា	១០/០៤/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោក អ៊ុយ ម៉ីនហ៊ឺ	១៩/០២/១៩៥១	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោក ចៅ សំនឿ	០៨/១០/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោក ឌុក ម៉ូរី	១០/១២/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោកស្រី ជឹម គន្ធា	០១/១០/១៩៥១	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោកស្រី ហុង ឈុនហ៊ាង	១០/០៩/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោក ជា លាងស៊ាន	០៨/០៦/១៩៦៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោក ស្វាយ សំអុល	១៥/០៩/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោក សៀង សៀង	០៥/០១/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោក លា ម៉ីនថាត	០៤/០៣/១៩៧១	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោក ស្រី ឡឿន	១០/១០/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-	លោក សំ ស៊ុនថៃ	០៣/០៣/១៩៧២	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-	លោក យូ ចេត	០៦/០៣/១៩៨៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៦-	លោកស្រី មីន ម៉ីនធី	០៥/០៦/១៩៨៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៧-	លោក ខេង លឹមហេង	១៣/០១/១៩៨៦	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកសណ្តាន់ នៃខេត្តកំពង់ធំ ត្រូវអនុវត្តតាម រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ ៤ កើត ខែ ឆៃដ្ឋន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ...២២៥...អនក្រ.តត



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកសន្តុក នៃខេត្តកំពង់ធំ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកសន្ទុក នៃខេត្តកំពង់ធំ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក អ៊ុំត ចាន់បុល	០១/០១/១៩៤៩	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក អ៊ុំន ប៊ុនហាន	១០/០៦/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោក វិណ គឹមឡូន	១៥/០៥/១៩៦០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោក ពត សារ៉ាត	២០/០៦/១៩៥២	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោក ម៉ែន ចាន់ឌុប	២៥/០៩/១៩៥១	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោក ចេន ណាល់	១៩/១០/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោក ស៊ុន សាឡើន	១២/០១/១៩៦៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោក ស្វាយ ស៊ុន	២៨/០៦/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោក ពោង ផល្លា	១២/០២/១៩៦៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោកស្រី ប៉ុល សំណាង	១៧/០៩/១៩៧៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោក ម៉េង សីហា	០២/១១/១៩៧៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោកស្រី ឱក សំណាង	១៥/០៣/១៩៦០	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោក កៅ តុធី	០១/០១/១៩៦០	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-	លោក ក្រុម យ៉ា	០១/១០/១៩៧៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-	លោកស្រី ណាំ គឹមស្រៀង	១០/០៤/១៩៩៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៦-	លោក សេង សុខសាន្ត	០១/០១/១៩៨៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៧-	លោក យេត ហុន	០១/០៤/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៨-	លោក ឈួន ឈន	១៥/០១/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៩-	លោកស្រី ខ៊ុំ សាខេម	១៨/០១/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាស្រុក

២០-	លោក កែវ ឃុន	១៤/០៤/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
២១-	លោក សេក វិបុល	១១/០៦/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកសន្ទុក នៃខេត្តកំពង់ធំ ត្រូវអនុវត្តតាម រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ ៧ កើត ខែ ឆស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ២២៦ អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកស្ទឹង ខេត្តកំពង់ធំ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកស្ទឹង នៃខេត្តកំពង់ធំ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក សោម វណ្ណឌីន	០៩/១០/១៩៥៩	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោកស្រី មូល ឡាន	០៥/០៥/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោក ព្រំ សោន	០៥/០២/១៩៥១	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោក ពត ម៉េង	០១/១១/១៩៤០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោក ស៊ិន សុម៉ាលី	១៨/០៨/១៩៥២	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោកស្រី ម៉ែន គឹមយ៉េង	១០/១០/១៩៦៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោក ថោង ជា	១៤/០៤/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោក ឌូ គុណថេង	១០/០៩/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោកស្រី នូ ហាលី	១២/០២/១៩៨២	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោកស្រី ឆាន រិទ្ធី	០៨/១១/១៩៩៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោក រស់ សារិន	០៥/០១/១៩៩៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោកស្រី ឌឹម សុទា	២១/១០/១៩៧៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោក ម៉ា សំផុន	០៣/០៤/១៩៦៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-	លោក នៅ សំអន	១០/១១/១៩៦០	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-	លោក ហង់ ហ៊ុន	១២/០៤/១៩៨២	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៦-	លោក រ៉ែន សារិទ្ធី	០៥/០៥/១៩៨៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៧-	លោក សេង ចាន់ណា	២៨/០៩/១៩៨៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៨-	លោក យិន ហួន	០២/០១/១៩៦៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៩-	លោក សុខ ស៊ឹម	០៣/០២/១៩៧០	ជាសមាជិកក្រុមប្រឹក្សាស្រុក

២០-	លោក កែវ សាវៀន	០២/០៧/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
២១-	លោក ស៊ឹម សៀម	០៣/០៩/១៩៨៨	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកស្ទឹង នៃខេត្តកំពង់ធំ ត្រូវអនុវត្តតាម រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ ៤ កើត ខែ សីហា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៦២៧ អនក្រ.សក

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកតាំងគោក នៃខេត្តកំពង់ធំ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកតាំងគោក នៃខេត្តកំពង់ធំ ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក ឃីន ឈុន	១០/០៤/១៩៥០	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក ស៊ិន សេងឈឹម	១០/០១/១៩៥២	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោក ហួយ លាងស៊ឹម	១១/០៩/១៩៤៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោក ស៊ឹម សារី	០៣/០៦/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោកស្រី ធឿន ណារ៉ា	២៨/០៦/១៩៦០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោក ហាស ហៀង	៣១/១២/១៩៥០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោក កៅ ឃីនថេង	១៩/០២/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោកស្រី ចោយ ឡា	០៥/១០/១៩៨០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោក តែ គឹមថេង	២២/០៩/១៩៨២	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោក ឯក គិលី	០១/០៣/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោកស្រី សំ សុខលី	០១/១០/១៩៨៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោកស្រី ថោង សុធារ៉ា	០៥/១០/១៩៨៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោក ម៉ៅ ពៅ	០១/០១/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-	លោក ពេជ្រ ស៊ិនហុន	១១/០៧/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-	លោក ឡុន ម៉ុង	១១/១២/១៩៧៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៦-	លោក ឈឹម រៀន	០១/០៤/១៩៦០	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៧-	លោក ចាម សារឿន	០២/០៤/១៩៤២	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៨-	លោក ជាន លាង	១០/០៤/១៩៦០	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៩-	លោក អ៊ុំ សុខ	១៥/០២/១៩៦០	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកតាំងគោក នៃខេត្តកំពង់ធំ ត្រូវអនុវត្ត តាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សមិទ្ធផលដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសអធិបតេយ្យកររដ្ឋមន្ត្រី
- ឧទ្ធរណ៍យសអធិបតេយ្យកររដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ ៤ កើត ខែ សេស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា
លេខ: ៦២៨...ស.ស.ណ.ត.ក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ
ស្តីពី

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកអង្គរជ័យ នៃខេត្តកំពត

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកអង្គជ័យ នៃខេត្តកំពត ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក យ៉ត យ៉ា	២៧/០៧/១៩៤៧	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក ជ័យ ថាញ់	០១/០១/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោក កែវ ហាន	០៤/០១/១៩៥១	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោក កៅ វ៉ានី	១៥/១១/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោកស្រី សូ សុវណ្ណារា	១៩/០៣/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោកស្រី កេង ដាវី	០១/១០/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោក អ៊ុន ណាន	០៧/០៨/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោក កេង សំភី	០២/០២/១៩៤៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោកស្រី ម៉ែន ប៊ុណ្ណារត	១០/១០/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោក ជូ ញ៉ៀន	០៣/០៧/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោក ម៉ែន វណ្ណារា	១៦/០៨/១៩៥២	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោក សិរិ ធុល	១៥/០៨/១៩៦៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោក យ៉ុង រុប	១០/០២/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-	លោក គង់ ធុន្ទោ	២២/០៣/១៩៨៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-	លោកស្រី ឈឹម សារឿន	២០/០៤/១៩៥០	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៦-	លោក ប៊ុន សាខន	០៥/០៧/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៧-	លោក អ៊ុំ សុខ	០៩/០៤/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៨-	លោក ម៉ែរ សុខ	០១/១០/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៩-	លោក ម៉ែន សុផាត	០២/១១/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកអង្គរជ័យ នៃខេត្តកំពត ត្រូវអនុវត្តតាម រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ ៧ កើត ខែ ៧ ជ្រា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ២២៧.ន.សក.ត

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកមន្ទាយមានស នៃខេត្តកំពត

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកបន្ទាយមាស នៃខេត្តកំពត ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក នាយ សន	០២/០២/១៩៤៨	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក ហុក វិល	២៣/០២/១៩៤២	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោក កឹម ឡុន	១៥/០៧/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោក នឹង គុយ	១៨/០៩/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោក យក់ ធួ	១៥/០៨/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោក នួន សារិន	១០/១០/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោកស្រី អៀង សុភាព	១៣/០១/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោក តី មេង	២២/០៩/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោក ចាន់ សាមុត	២៥/០៨/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោក យឹម សារុន	០៣/០៥/១៩៤៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោកស្រី យ៉ា ចាន់	០២/០២/១៩៨២	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោក សុន ស្ស៊ីម	០១/០៥/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោក រស់ សំណាង	០១/០២/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-	លោក សុខ ឈាម	១៤/០៩/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-	លោក ចាន់ ម៉ែន	០១/០៣/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៦-	លោក អំ រី	១០/០៤/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៧-	លោក ចេង សារឹម	០៥/០៧/១៩៧១	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៨-	លោក អ៊ុន ពីណា	០៣/០៤/១៩៧៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៩-	លោកស្រី សំ សុខសាន្ត	១៨/០៩/១៩៨៧	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់ចាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកបន្ទាយមាស នៃខេត្តកំពត ត្រូវអនុវត្ត តាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អន្តរាងធុនៈ

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ២៩ កើត ខែ សេស្វ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ១០៣០.៤៧៤.៧៥

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកឈូក នៃខេត្តកំពត

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកឈូក នៃខេត្តកំពត ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក ឃ្លែង ហួន	១៥/០៦/១៩៤៩	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក អ៊ឹម ម៉ីនធឿន	២៣/០៦/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោក នួន សំបូរ	១៤/០៦/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោកស្រី សួន សិត	២០/១០/១៩៥២	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោក គង់ ឆ័ន	០១/០១/១៩៥០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោក ញាណ សាឡៃសង	០៩/០២/១៩៥០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោក អោក សារី	១៤/០៩/១៩៤៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោក ឃី សំអុល	១៥/០៧/១៩៧០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោក ឆេង វិបុល	១១/០៨/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោក ត្រឹង ដី	០៦/០៣/១៩៦៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោក ម៉ែម សារ៉ាត់	២០/០១/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោក ហង់ ម៉ីញ	០៣/០៤/១៩៧២	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោក អ៊ឹម ភាត់	០៨/០៤/១៩៥០	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-	លោក ម៉ែន វិសាល	២០/១១/១៩៩១	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-	លោក នួន សារិទ្ធ	០១/០៩/១៩៦១	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៦-	លោក ហ៊ិន សារ៉ែន	០២/០៣/១៩៨៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៧-	លោកស្រី ឆេង សុភា	១២/០៣/១៩៩៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៨-	លោក ច័ន្ទ ធីតា	១០/១០/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៩-	លោកស្រី ជួន សុខា	០១/០២/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាស្រុក

២០-	លោក សេស សារ៉ែន	១៧/០៤/១៩៧៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
២១-	លោក ហាស សាតុន	០២/០៨/១៩៨៨	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកឈូក នៃខេត្តកំពត ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ ៤ កើត ខែ សេស្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១០.១.៧៤.២០១៩



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកខ្ពុំភីរី នៃខេត្តកំពត

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកជុំគីរី នៃខេត្តកំពត ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក ម៉ី ធន	២០/១០/១៩៥៣	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក គង់ ចន	១៥/១០/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោក ឱ សឿន	១៥/០៥/១៩៦៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោក ណាត ណាន	១៣/០៩/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោកស្រី សុខ នាម	០៩/០១/១៩៨៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោក បាន សៅនី	០២/១០/១៩៨៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោក ជិន អឿន	១៥/០៥/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោក សេង វ៉ាន់	១៦/១០/១៩៧៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោក នួន នរែន	១៥/១១/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោកស្រី ភឿង គុណារី	០១/១០/១៩៦៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោក សិន វណ្ណារ	១៧/០១/១៩៦៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោក ច័ន្ទ ខន	០៩/០២/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោក ខាន់ អឿន	១៥/០៣/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-	លោក យ៉ែម សុំណា	០៩/០២/១៩៦៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-	លោកស្រី ឱន ណុន	១២/១០/១៩៦៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៦-	លោក ជួន ហុក	០៩/០៣/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៧-	លោក ពៅ អ៊ឹម	១៥/០៣/១៩៥១	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកជុំគីរី នៃខេត្តកំពត ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ៥ ខែ ១០ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ ២០១៩ ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៦០៣២... រេសត្រ. ៧៧

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកជនបទ នៃខេត្តកំពត

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកដងទង់ នៃខេត្តកំពត ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក នង ស៊ីម	០៦/០១/១៩៦៨	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក ឆន ឡឿន	២២/១២/១៩៤៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោក ប្រាក់ ម៉ីយ	២៧/០៨/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោកស្រី លេវ ម៉ាឡាត់	០៧/០២/១៩៧២	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោក ឡា កេង	០៥/០៥/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោក ម៉ី សារី	០៩/០៩/១៩៥២	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោក នាង សារី	២០/១២/១៩៥១	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោក សេង សារ៉ែន	០១/០២/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោក មួង សារឿន	០៦/០៧/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោកស្រី សេង សាវន	១០/០១/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោក ខឹម ហ៊ាង	១៩/០៩/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោក កែម រ៉ឹម	១៤/០១/១៩៨៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោក អ៊ុន ឃ្លី	០៣/០៦/១៩៥០	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-	លោក ម៉ុក ធីម	០៧/០៩/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-	លោក ហែម ស៊ីយ៉ាន	០៩/០៩/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៦-	លោក ណុម សុន	១៧/០៤/១៩៦១	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៧-	លោកស្រី ឃឹម ស្រីអូន	១៣/១០/១៩៨៣	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកជងទង់ នៃខេត្តកំពត ត្រូវអនុវត្តតាម រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ យក្ស ខែ សីហា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ ២៥៦៣ ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១១៣.រកត/២០១៩



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកកំពង់ត្រាច នៃខេត្តកំពត

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកកំពង់ត្រាច នៃខេត្តកំពត ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក អ៊ឹម ស៊ីណាត	០១/១១/១៩៥៩	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក យិន ណូត	២៦/០៤/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោក សោម យ៉ាន	០២/០២/១៩៦៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោក ហ៊ុន ហាង	០៧/០១/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោក រ៉ក្ខ ម៉ៅ	១៥/១០/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោក ពេជ សុខា	១២/០៤/១៩៦០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោកស្រី ជុំ សារឹម	១៨/០១/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោក ធិន សម្បត្តិ	០១/០២/១៩៦៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោក សាន ស្មាន់	២៨/០៨/១៩៥០	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោកស្រី កែវ ណារី	២៣/១២/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោក ឌុន សារិន	០៧/០៣/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោក ស្រី សុផាន	១០/០២/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោក គង់ សំឡើង	១១/១១/១៩៧៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-	លោក ធន់ សុខុម	០៥/០១/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-	លោក រ៉ក្ខ សំរោង	០២/០៤/១៩៦៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៦-	លោក ស៊ឹម សៅ	០១/០២/១៩៧៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៧-	លោក សុភ័ក្ត សុភ័ក្តិ	១៩/០៩/១៩៨០	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៨-	លោក ម៉េង សារី	១៤/០៣/១៩៧៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៩-	លោកស្រី យ៉ង់ ធីតា	០៦/០១/១៩៩៣	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់ចាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកកំពង់ត្រាច នៃខេត្តកំពត ត្រូវអនុវត្តតាម រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ ៤កើត ខែ សីហា ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកទីកង្ស ខេត្តកំពត

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកទឹកឈូ នៃខេត្តកំពត ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក សៅ សំបូរ	១៣/១១/១៩៥៧	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោកស្រី ម៉េង ស្រ្តីត	១៥/០៨/១៩៥៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោកស្រី ម៉េង សុឆា	០៦/០៤/១៩៥៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោក អ៊ុយ សាម៉ែន	១៥/០៥/១៩៥១	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោក ខៀត សើ	០៨/១១/១៩៦៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោក ម៉ែន សុន	០២/០៧/១៩៥០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោក ម៉ុំ សំអាត	០១/០៣/១៩៦២	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោកស្រី កាន់ គឹមឃា	០២/០១/១៩៨៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោក ឡូច ឡេង	០៣/០៩/១៩៤៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោក យ៉ាត ស៊ុន	០៩/០៥/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោក ឯក សំអុល	១២/១១/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោក លី សាម៉េត	០៣/០៤/១៩៦២	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោក កេត សុវណ្ណ	១៧/០៧/១៩៥១	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-	លោក ឈឹម ឆន	១៣/០២/១៩៤៧	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-	លោកស្រី វ៉ា សុភល់	០៤/០៨/១៩៧៨	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៦-	លោក ស៊ុន ណុន	០១/០៧/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៧-	លោក ត្រីង ចំរើន	០៧/០៨/១៩៦៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៨-	លោក គង់ ហៀង	១៥/០១/១៩៧០	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៩-	លោក លី កេនា	១៥/០១/១៩៨៥	ជាសមាជិកក្រុមប្រឹក្សាស្រុក

២០-	លោកស្រី សោ ស្រីធួប	០២/០៨/១៩៩១	ជាសមាជិកក្រុមប្រឹក្សាស្រុក
២១-	លោក ឈុន ឈិន	០១/១១/១៩៦២	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកទឹកឈូ នៃខេត្តកំពត ត្រូវអនុវត្តតាម រដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និង សមិទ្ធផលដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសអូចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ច័ន្ទ ៤កើត ខែ សៅរ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ មេសា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៧០៥...ល.ស.ក. ២២

ជាតិ សាសនា ព្រះមហាក្សត្រ



**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងកំពត នៃខេត្តកំពត

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.រ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាក្រុងកំពត នៃខេត្តកំពត ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក នាយ វណ្ណារ៉ា	០១/០៤/១៩៥៩	ជាប្រធានក្រុមប្រឹក្សាក្រុង
២-	លោក ម៉ីន ណារិន	០៧/០១/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាក្រុង
៣-	លោក ឈឹម ញ៉ុល	២០/០៨/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាក្រុង
៤-	លោក ម៉ៅ ផេង	១៥/០៨/១៩៥២	ជាសមាជិកក្រុមប្រឹក្សាក្រុង
៥-	លោក មួង ធី	៣០/១០/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាក្រុង
៦-	លោក កែវ បង់	០៤/០៩/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាក្រុង
៧-	លោកស្រី គុយ ស៊ីវន	០៤/០៣/១៩៥៧	ជាសមាជិកក្រុមប្រឹក្សាក្រុង
៨-	លោក ធម្ម ឆៀង	១៥/០៥/១៩៥១	ជាសមាជិកក្រុមប្រឹក្សាក្រុង
៩-	លោក ម៉ាន សុត	០១/០៤/១៩៧៤	ជាសមាជិកក្រុមប្រឹក្សាក្រុង
១០-	លោក ហេង សំបូរ	០៥/០៦/១៩៧០	ជាសមាជិកក្រុមប្រឹក្សាក្រុង
១១-	លោកស្រី អ៊ុំ ប័ណ្ណរ៉ាធី	១១/១០/១៩៨៥	ជាសមាជិកក្រុមប្រឹក្សាក្រុង
១២-	លោក ស្រីន ហុន	០៧/០១/១៩៦៧	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៣-	លោកស្រី ពែក យ៉ានីន	០៦/០២/១៩៩១	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៤-	លោក ជួប សំណាង	១០/០៨/១៩៨៤	ជាសមាជិកក្រុមប្រឹក្សាក្រុង
១៥-	លោក សេន សាលីម	២២/១២/១៩៨៧	ជាសមាជិកក្រុមប្រឹក្សាក្រុង

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិនៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាក្រុងកំពត នៃខេត្តកំពត ត្រូវអនុវត្តតាមរដ្ឋធម្មនុញ្ញច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ ចន្ទ ៧ កើត ខែ សៅរ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: **២៣២** អនក្រ.បក

**អនុក្រឹត្យ
ស្តីពី**

ការទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៨ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១១៩/០០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០៩/៥៧៣ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០០៩ ស្តីពីការកំណត់ ការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ២២ អនក្រ.បក ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការកំណត់ចំនួនសមាជិក ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៣

- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- បានឃើញសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតលេខ ៣៧៧ គ.ជ.ប.ស.ស.វ ចុះថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ ស្តីពីការប្រកាសបេក្ខជនជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១.-

ត្រូវបានទទួលស្គាល់សមាសភាពក្រុមប្រឹក្សាស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល ក្នុងអាណត្តិទី៣ ដូចមានរាយនាមខាងក្រោម ៖

ល.រ	គោត្តនាម និងនាមខ្លួន	ថ្ងៃខែឆ្នាំកំណើត	មុខតំណែង
១-	លោក ម៉ីន ថេង	១០/០២/១៩៤៩	ជាប្រធានក្រុមប្រឹក្សាស្រុក
២-	លោក មូរ ណារ៉េត	០៧/០៧/១៩៦០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៣-	លោក ញ៉ែង ឈឿន	០៥/១០/១៩៤៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៤-	លោក ជុំ រស់	០៨/០៧/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
៥-	លោក ហ៊ឺ ហុក	១០/០៦/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
៦-	លោក សូ ណារ៉ុក	១០/០៩/១៩៥០	ជាសមាជិកក្រុមប្រឹក្សាស្រុក
៧-	លោកស្រី ភួន ផល្លី	៣១/០៧/១៩៦៩	ជាសមាជិកក្រុមប្រឹក្សាស្រុក
៨-	លោក គង់ ឈុនលី	២៣/១២/១៩៥២	ជាសមាជិកក្រុមប្រឹក្សាស្រុក
៩-	លោក ទេព សារ៉ាង	១៣/០១/១៩៥៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១០-	លោកស្រី អ៊ឹម ចន្ទា	១៥/១១/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១១-	លោក ជួន ឌី	១៣/០៣/១៩៨៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
១២-	លោក ធុច វិបុល	០១/០៣/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៣-	លោកស្រី កាណា គន្ធា	០១/០៦/១៩៨១	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៤-	លោក ឯក ឈន	១០/១០/១៩៥៦	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៥-	លោក ជាំ ស៊ីឌីម	១៥/០២/១៩៥៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៦-	លោកស្រី ធុច វិធីកា	២៣/១១/១៩៩៣	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៧-	លោកស្រី ម៉ីន ចាន់រី	០៦/០៨/១៩៩១	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៨-	លោក ឃុត ឌីវឌ្ឍនា	១០/០២/១៩៧៤	ជាសមាជិកក្រុមប្រឹក្សាស្រុក
១៩-	លោកស្រី គង់ ស្រីពៅ	០១/០១/១៩៩១	ជាសមាជិកក្រុមប្រឹក្សាស្រុក

២០-	លោក អ៊ុំ វិណលី	០១/០៤/១៩៧៥	ជាសមាជិកក្រុមប្រឹក្សាស្រុក
២១-	លោក ឆៀង សុភាព	០១/០៩/១៩៥៩	ជាសមាជិកក្រុមប្រឹក្សាស្រុក

មាត្រា ២.-

ក្នុងករណីមានសមាជិកក្រុមប្រឹក្សាណាម្នាក់បាត់បង់សមាជិកភាពពីក្រុមប្រឹក្សា ត្រូវអនុវត្តតាមបទប្បញ្ញត្តិ នៃមាត្រា ២២ និងមាត្រា ២៣ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

មាត្រា ៣.-

ក្នុងការអនុវត្តការងារ ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុកកណ្តាលស្ទឹង នៃខេត្តកណ្តាល ត្រូវអនុវត្ត តាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋាននានាជាធរមាន។

មាត្រា ៤.-

បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៥.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានឈ្មោះក្នុងមាត្រា១ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
- ដូចមាត្រា ៥
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃចន្ទ ២១ ខែ កើត ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១០ ខែ កើត ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



សេចក្តីសម្រេច

ស្តីពីការផ្ទេរសិទ្ធិការងាររបស់រាជរដ្ឋាភិបាល



រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- យោងតាមការងារចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ ១ : ត្រូវបានផ្ទេរសិទ្ធិជូនសម្តេចក្រឡាហោម **ស ខេង** ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជានាយករដ្ឋមន្ត្រីស្តីទី នៃរាជរដ្ឋាភិបាលកម្ពុជា ជំនួសសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃ រាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយសម្រាប់ ពាណិជ្ជកម្មឆ្នាំ២០១៩ និងចូលរួមប្លែងសុន្ទរកថាក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុម ប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប. នៅទីក្រុងហ្សឺណែវ សហព័ន្ធស្វីស ចាប់ពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០១៩ រហូតដល់ពេលសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី អញ្ជើញវិលនិវត្តន៍មកកាន់ មាតុប្រទេសវិញ ។

ប្រការ ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រី រដ្ឋលេខាធិការ គ្រប់ក្រសួង-ស្ថាប័ន អភិបាលរាជធានី អភិបាលគ្រប់ខេត្ត និងសម្តេចក្រឡាហោម **ស ខេង** ត្រូវអនុវត្តសេចក្តី សម្រេចនេះឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ។

ថ្ងៃអង្គារ ១ កើត ខែសីហា ឆ្នាំកុរ ជីកស័ក ព.ស.២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ២ ខែកក្កដា ឆ្នាំ២០១៩



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល :**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានក្រសួងក្រីក្រសកា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចតេជោនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសម្តេច/ឯកឧត្តម/លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - ដុចប្រកាស ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១០៦ អនក្រ.រ

សេចក្តីសម្រេច

ស្តីពី

ការផ្លាស់ប្តូរសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន

**ដើម្បីក្រុមពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ
ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តកោះកុង និងខេត្តព្រៃវែង**

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានផ្លាស់ប្តូរ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ពីសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកោះកុង មកជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រៃវែង។



ប្រការ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តកោះកុង រដ្ឋបាលខេត្តព្រៃវែង និងសាមីខ្លួន ដូចមាន ចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃចេញ ១ កើត ខែ ពសា ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ



សម្តេចក្រឡាហោម ស ខេង

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១០៧ ប.ណ.រ

សេចក្តីសម្រេច

ស្តីពី

ការបំពេញបន្ថែម សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានបំពេញបន្ថែម សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅ នៅរាជធានីភ្នំពេញ និង ខេត្តបាត់ដំបង ដែលមានសមាសភាពដូចខាងក្រោម៖

១-ឯកឧត្តម មាស ម៉ូនីកា

អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន
ជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានីភ្នំពេញ។

២-លោកឧត្តមសេនីយ៍ទោ លឹម ឆាង

អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃអាជ្ញាធរ
ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសមាជិកក្រុមការងារ
ថ្នាក់ជាតិចុះមូលដ្ឋានខេត្តបាត់ដំបង។

ប្រការ២.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
រដ្ឋបាលខេត្តបាត់ដំបង និងសមាជិកខ្លួន ដូចមានចែងក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ
ឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ១ ខែ កញ្ញា ឆ្នាំ ២០១៩ រាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ កញ្ញា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ



សម្តេចក្រឡាហោម ស ខេង

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ
ឧបនាយករដ្ឋមន្ត្រី
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១០៨ ៧៧៩



សេចក្តីសម្រេច

ស្តីពី

ការកែសម្រួល និងផ្លាស់មូលសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តមួយចំនួន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានកែសម្រួលសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តមួយចំនួន ដូចមានសមាសភាពខាងក្រោម៖

១-លោកជំទាវ ហូ សុវណ្ណិកា

រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ
សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន

២-ឯកឧត្តម ឈុន សុជាតិ

ខេត្តកោះកុង ដាក់ជំនួសដោយ លោក សាអាត វឌ្ឍនា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ។

អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ ក្រសួងមុខងារសាធារណៈ សមាជិកក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ ដាក់ជំនួស ដោយ **ឯកឧត្តម គង់ សុភី** អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ។

ប្រការ២ .-

ត្រូវបានផ្លាស់ប្តូរសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅ រាជធានីភ្នំពេញ និងខេត្តមួយ ចំនួន ដូចមានសមាសភាពខាងក្រោម៖

១-លោកជំទាវ អុង សុភារី

អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ពីសមាជិក ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកណ្តាល មកជាសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តព្រៃវែង ។

២-លោកបណ្ឌិត ម៉ុក សារ៉ុម

អគ្គនាយករង នៃអគ្គនាយកដ្ឋានអប់រំក្រសួង អប់រំ យុវជន និងកីឡា ពីសមាជិកក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានខេត្តកោះកុង មកជា សមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពត ។

៣-លោកឧត្តមសេនីយ៍ទោ ឆន ឡានី

អគ្គាធិការរង នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ពីសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តប៉ៃលិន មកជា សមាជិកក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង ។

៤-លោកឧត្តមសេនីយ៍ទោ កៅ ប៊ូមុនី

អនុប្រធាននាយកដ្ឋានអនុវត្តច្បាប់នៃអាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពីសមាជិក ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយ មានជ័យ មកជាសមាជិកក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបាត់ដំបង។

ប្រការ៣ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន រដ្ឋបាលខេត្តកណ្តាល រដ្ឋបាលខេត្តព្រៃវែង រដ្ឋបាលខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលខេត្តព្រះសីហនុ រដ្ឋបាលខេត្តស្វាយរៀង រដ្ឋបាលខេត្តប៉ៃលិន រដ្ឋបាល ខេត្តកំពត រដ្ឋបាលខេត្តកោះកុង និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១ និងប្រការ២ ត្រូវទទួលបន្ទុក អនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃសុក្រ ១ កើត ខែ ៧ ឆ្នាំ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ២០១៩

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ



សម្តេចក្រឡាហោម ស ខេង



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា
លេខ : ១០៩ សណ

សេចក្តីសម្រេច
ស្តីពី

ការបំពេញបន្ថែមសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន
ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ
ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅខេត្តព្រះវិហារ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០១/០៥ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានបំពេញបន្ថែមសមាជិកក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន **ខេត្តព្រះវិហារ** ដូចមានសមាសភាពខាងក្រោម ៖

- ១. ឯកឧត្តម ឧត្តមសេនីយ៍ឯក សាឌុន ណារិទ្ធ មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ព
ជើងគោក ក្រសួងការពារជាតិ សមាជិក
- ២. ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹមជា សាខឿន មេបញ្ជាការរង បញ្ជាការដ្ឋានកងទ័ព
ជើងគោក ក្រសួងការពារជាតិ សមាជិក
- ៣. លោក ឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង និងនាយការិយាល័យ
ទី៤ បញ្ជាការដ្ឋានកងទ័ពជើងគោក
ក្រសួងការពារជាតិ សមាជិក
- ៤. លោក ឧត្តមសេនីយ៍ទោ ទៀន សោភ័ណវង្ស នាយសេនាធិការរង និងនាយការិយាល័យ
ព្រំដែន បញ្ជាការដ្ឋានកងទ័ពជើងគោក
ក្រសួងការពារជាតិ សមាជិក
- ៥. លោក ឧត្តមសេនីយ៍ទោ ស៊ិន ណារិទ្ធ នាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ព
ជើងគោក ក្រសួងការពារជាតិ សមាជិក
- ៦. លោក ឧត្តមសេនីយ៍ទោ ស៊ិន គឹមផៃ មេបញ្ជាការរង យោធាភូមិភាគទី៤
ក្រសួងការពារជាតិ សមាជិក
- ៧. លោក ឧត្តមសេនីយ៍ទោ ដួង សំរៀង មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៧
ក្រសួងការពារជាតិ សមាជិក
- ៨. លោក ឧត្តមសេនីយ៍ទោ លី ស៊ិន មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៨
ក្រសួងការពារជាតិ សមាជិក
- ៩. លោក ឧត្តមសេនីយ៍ទោ ដួង ច័ន្ទ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៩
ក្រសួងការពារជាតិ សមាជិក

ប្រការ២ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋបាលខេត្តព្រះវិហារ និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១
និងប្រការ២ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃអង្គារ ១ កើត ខែ ៧ ឆ្នាំ កុរ ឯកស័ក ព.ស ២៥៦៣
រាជធានីភ្នំពេញ ថ្ងៃទី ២ ខែ ៧ ឆ្នាំ ២០១៩

- កន្លែងទទួល:**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ
ឧបនាយករដ្ឋមន្ត្រី
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

គប.នាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ



សម្តេចក្រឡាហោម ស ខេង



ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ: ៤៤១...សហវ ១២៣

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រកាស

ស្តីពី

ការអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល

ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣០៣/០១០ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មនៃច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៩ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖ (១)កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល (២) កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំ ពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បកចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ប្រការ ១.- គោលបំណង

ប្រកាសនេះ មានគោលបំណងដាក់អនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

ប្រការ ២.- គោលដៅ

ប្រកាសនេះ មានគោលដៅដាក់អនុវត្តប្រកបដោយតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

ប្រការ ៣.- វិសាលភាព

ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះ កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល រវាង៖

- រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម និង
- រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូនេស៊ី។

ប្រការ ៤.- កាលបរិច្ឆេទអនុវត្តកិច្ចព្រមព្រៀង

កិច្ចព្រមព្រៀងដូចមានចែងក្នុងប្រការ៣ នៃប្រកាសនេះ មានប្រសិទ្ធភាពអនុវត្តតាមកាលបរិច្ឆេទដូចខាងក្រោម៖

- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃអង្គារ ១០រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ០១ ខែមករា ឆ្នាំ២០១៩
- កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌូនេស៊ី នៅថ្ងៃទី០១ ខែមករា ឆ្នាំបន្ទាប់ពីការចូលជាធរមាននៃកិច្ចព្រមព្រៀង។

ប្រការ ៥.- វិធាននិងនីតិវិធីសម្រាប់អនុវត្តកិច្ចព្រមព្រៀង

កិច្ចព្រមព្រៀងដូចមានចែងក្នុងប្រការ៣ នៃប្រកាសនេះ ត្រូវអនុវត្តតាមសេចក្តីណែនាំស្តីពីវិធាននិងនីតិវិធីនៃការអនុវត្តកិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល របស់អគ្គនាយកដ្ឋានពន្ធដារ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដែលមានជាធរមាន។

ប្រការ ៦.- ការអនុវត្ត

នាយកខុទ្ទកាល័យ អគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកឬអគ្គនាយកនៃអគ្គនាយកដ្ឋាននានាចំណុះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគ្រប់សហគ្រាសដែលពាក់ព័ន្ធ ត្រូវអនុវត្តតាមខ្លឹមសារនៃប្រកាសនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងស្ថាប័នពាក់ព័ន្ធ
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី-ខេត្ត
- ដូចប្រការ៦
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ

ថ្ងៃពុធ ១២ ខែសីហា ឆ្នាំ ព.ស. ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០២ ខែ ៧ ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី *KK*
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

អគ្គនាយកខុទ្ទកាល័យ អគ្គលេខាធិការ





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ: ២០៤ អនក្រ.បក ០១៩ ០២ ០១៩

ប្រកាសអនុវត្តស្តីពី

ការតែងតាំងគ្រប់គ្រងបើកផ្តល់

ប្រចាំគ្រឹះស្ថានអន្តរ ទំនេរក្រសួងទេសចរណ៍

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខនស/រកត/០៩១៨/៩២ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី ២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥១៨/៥៩០ ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការកែសម្រួលមាត្រាមួយចំនួននៃព្រះរាជក្រឹត្យលេខ នស/រកត/០៨១៥/៨៧២ ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៥ ស្តីពីលក្ខន្តិកៈគតិយុត្តនៃគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញព្រះរាជក្រមលេខនស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខនស/រកម/០៣១៣/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធ្វើវិសោធនកម្មមាត្រា៩ និងមាត្រា១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែ តុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៩អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា៤៤មាត្រា៤៥មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួល អនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៨១អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើ ការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ១៥ អនក្រ.បកចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ស្តីពីការគ្រប់គ្រងថវិកានិងទ្រព្យសម្បត្តិរដ្ឋ នៃ គ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ ១១អនក្រ.បក ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ ស្តីពីការបង្កើតគ្រឹះស្ថានអង្គរជាគ្រឹះស្ថាន សាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមតិកាគណនី នៃប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ១៧១ សហវ.ប្រក ចុះថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ២០១៧ ស្តីពីនីតិវិធីអនុវត្តថវិការបស់គ្រឹះស្ថាន សាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ១៧២ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការប្រគល់សិទ្ធិជាអភិបាលហិរញ្ញវត្ថុ ជូនមន្ត្រីហិរញ្ញវត្ថុ ប្រចាំគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ច នៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១២២៩ សហវ.ប្រក ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ស្តីពីការកែសម្រួល និងការបង្កើតបន្ថែម គណនី និងអនុគណនីនៃចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ១៦១៥ សហវ.ប្រក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ស្តីពីការបង្កើតបន្ថែមគណនី និងអនុគណនី នៃប្លង់គណនេយ្យសាធារណៈ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ និងគ្រឹះស្ថានអង្គរ

សង្ខេប

ប្រការ១._

ត្រូវបានតែងតាំងភ្នាក់ងារបើកផ្តល់ និងភ្នាក់ងារបើកផ្តល់ជំនួសរបស់គ្រឹះស្ថានអង្គរនៃក្រសួងទេសចរណ៍ ដូចមានសមាសភាពខាងក្រោម ៖

- ១. លោក **គាន់ ហុកសេង** ឋានៈ មន្ត្រីអង្គការរដ្ឋបាល និងហិរញ្ញវត្ថុ ជាភ្នាក់ងារបើកផ្តល់
- ២. លោក **ម៉ម សុខមនោរម្យ** ឋានៈ បេឡាធិការជាភ្នាក់ងារបើកផ្តល់ជំនួស ។

ប្រការ២._

លោក គាន់ ហុកសេង ជាភ្នាក់ងារបើកផ្តល់ និង លោក ម៉ម សុខមនោរម្យ ជាភ្នាក់ងារបើកផ្តល់ជំនួស ត្រូវបាន អនុញ្ញាតឱ្យបើកគណនីប្រាក់បញ្ញើនៅធនាគារជាតិនៃកម្ពុជានិងធនាគារពាណិជ្ជដៃគូ ដើម្បីទទួលមូលនិធិសម្រាប់ អនុវត្តការបើកផ្តល់បៀវត្ស ប្រាក់កម្រៃ ប្រាក់ឧបត្ថម្ភក្រុមប្រឹក្សាភិបាល ទីប្រឹក្សា ប្រាក់បេសកកម្ម ប្រាក់បុរេប្រទាន និង ប្រាក់ចំណាយពិធីបុណ្យរបស់គ្រឹះស្ថានសាធារណៈរដ្ឋបាល ។

ប្រការ៣._

បែបបទនៃការអនុវត្តការបើកផ្តល់បៀវត្ស ប្រាក់កម្រៃ ប្រាក់ឧបត្ថម្ភក្រុមប្រឹក្សាភិបាល ទីប្រឹក្សា ប្រាក់បេសកកម្ម ប្រាក់បុរេប្រទាន និងប្រាក់ចំណាយពិធីបុណ្យត្រូវបានកំណត់ដោយបទដ្ឋានគតិយុត្តដោយឡែក។

ប្រការ៤._

ភ្នាក់ងារបើកផ្តល់ និងភ្នាក់ងារបើកផ្តល់ជំនួសមានការទទួលខុសត្រូវដោយផ្ទាល់ខ្លួន និងអំពីប្រាក់កាស និង ចំពោះមូលនិធិទាំងអស់ដែលបានទទួល និងបានបើកផ្តល់។

ប្រការ៥._

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះត្រូវទុកជានិរាករណ៍។

ប្រការ៦._

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋានពាក់ព័ន្ធអគ្គនាយកដ្ឋាននិង អគ្គនាយក / នាយក គ្រឹះស្ថានអង្គរ ប្រធានគ្រប់អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ទេសចរណ៍ ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ១ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពី ថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃចុះហត្ថលេខា ២០១៩ ឆ្នាំ ចស័វិទ្ធិស័កព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី/០៧ ខែ ០៧ ឆ្នាំ២០១៩

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ


អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រី
ក្រសួងទេសចរណ៍


ថេន ខុន

កន្លែងទទួល

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៦
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ: ៤៤៤ ប្រក.សហ/២០១៩

ប្រកាសអន្តរក្រសួង
ស្តីពី

ការតែងតាំងគ្រប់គ្រងបេក្ខជន និងគ្រប់គ្រងបេក្ខជនជំនួស
សម្រាប់បេក្ខជនប្រាក់បៀវត្ស និងប្រាក់អន្តរាគមន៍ក្នុងវិស័យសង្គមកិច្ច និងវប្បធម៌
ជូនមន្ត្រីរាជការ នៃក្រសួងបរិស្ថាន



ឧបនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៣១៣/០០៤ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការធ្វើវិសោធនកម្មមាត្រា៩ និងមាត្រា១០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ១៣៥ អនក្រ.បក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងបរិស្ថាន

- បានឃើញអនុក្រឹត្យលេខ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា ៤៤ មាត្រា៤៥ មាត្រា៤៦ និងមាត្រា៤៧ នៃអនុក្រឹត្យលេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យ លេខ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួត ពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិកានៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការ សាធារណៈរដ្ឋបាល
- បានឃើញអនុក្រឹត្យលេខ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃ គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជា ទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០០៧ ស្តីពីការដាក់ឱ្យអនុវត្ត មាតិកាគណនីប្លង់គណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្ត ចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ០៦៨ សហវ.ប្រក ចុះថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៤ ស្តីពីការដាក់ឱ្យអនុវត្ត ថវិកាកម្មវិធីពេញលេញ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន

សម្រេច

ប្រការ១ .-

ប្រាក់បៀវត្សមន្ត្រីរាជការ និងប្រាក់អន្តរាគមន៍ក្នុងវិស័យសង្គមកិច្ច និងវប្បធម៌ជូនមន្ត្រីរាជការ នៃក្រសួង បរិស្ថាន ត្រូវបើកផ្តល់តាមរយៈភ្នាក់ងារបើកផ្តល់។

ប្រការ២ .-

ត្រូវបានតែងតាំងភ្នាក់ងារបើកផ្តល់ និងភ្នាក់ងារបើកផ្តល់ជំនួស របស់ក្រសួងបរិស្ថាន ដូចមានសមាសភាព ខាងក្រោម ៖

- ១-លោកស្រី **សេង ប៊ុណ្ណារិទ្ធ** ឋានៈ អនុប្រធាននាយកដ្ឋាន នៃនាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ជាភ្នាក់ងារបើកផ្តល់នៅក្រសួងបរិស្ថាន
- ២-កញ្ញា **អ៊ុំ រតនា** ឋានៈ ប្រធានការិយាល័យ នៃនាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ជាភ្នាក់ងារបើកផ្តល់ជំនួសនៅក្រសួងបរិស្ថាន
- ៣-លោកស្រី **ម៉ុយ លីនដា** ឋានៈ មន្ត្រី នៃនាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ជាភ្នាក់ងារបើកផ្តល់ជំនួសនៅក្រសួងបរិស្ថាន។

ប្រការ៣ .-

លោកស្រី **សេង ប៊ុណ្ណារិទ្ធ** ជាភ្នាក់ងារបើកផ្តល់ កញ្ញា **អ៊ូ រតនា** និងលោកស្រី **ម៉ុយ លីនដា** ជាភ្នាក់ងារបើកផ្តល់ជំនួស ត្រូវបានអនុញ្ញាតឱ្យបើកគណនីប្រាក់បញ្ញើនៅអគ្គនាយកដ្ឋានរតនាគារជាតិ ដើម្បីទទួលមូលនិធិសម្រាប់យកទៅបើកបៀវត្ស និងប្រាក់អន្តរាគមន៍ក្នុងវិស័យសង្គមកិច្ច និងវប្បធម៌ជូនមន្ត្រីរាជការ។

ប្រការ៤ .-

បែបបទនៃការអនុវត្តបើកផ្តល់បៀវត្ស និងប្រាក់អន្តរាគមន៍ក្នុងវិស័យសង្គមកិច្ច និងវប្បធម៌ត្រូវបានកំណត់ដោយសេចក្តីណែនាំជាក្រោយ។

ប្រការ៥ .-

ភ្នាក់ងារបើកផ្តល់ត្រូវទទួលខុសត្រូវផ្ទាល់ចំពោះប្រាក់កាសនិងមូលនិធិដែលបានទទួល ដើម្បីយកទៅធ្វើការបើកផ្តល់ជូនមន្ត្រីរាជការ។

ប្រការ៦ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះត្រូវទុកជានិរាករណ៍។

ប្រការ៧ .-

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន ព្រមទាំងសាមីខ្លួនដូចមានចែងក្នុងប្រការ២ ត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃចុះហត្ថលេខា ១៥ ខែ ឧសភា ឆ្នាំ ២០១៩ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៩

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

អគ្គហ្វិស្កាលភាពារ្យ អូន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រី
ក្រសួងបរិស្ថាន

សាយ សំអាល់

- កន្លងទទួល៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ខុទ្ទកាល័យ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចប្រការ៧
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

Handwritten mark



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ៤៤៩ សហវ. ៥៧៣

ប្រកាសអនុក្រសួង
ស្តីពី

ការបង្កើតរដ្ឋធម្មនុញ្ញប្រទេសសម្រាប់ឆ្នាំ២០១៩
របស់អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ
នៃក្រសួងបរិស្ថាន

ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រដ្ឋមន្ត្រីក្រសួងបរិស្ថាន

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/២១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងបរិស្ថាន
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៨/០១៧ ចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ១៩ អនក្រ.បក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលមាត្រា ៤៤ មាត្រា ៤៦ និងមាត្រា ៤៧ នៃអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

- បានឃើញអនុក្រឹត្យលេខ ១៣៥ អនក្រ.បក ចុះថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងបរិស្ថាន
- បានឃើញប្រកាសលេខ ៥៣៨ ប្រក.បស្ត ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការដាក់ឱ្យអនុវត្តអង្គការថវិកា
- បានឃើញប្រកាសលេខ ០០៦ ប្រក.បស្ត ចុះថ្ងៃទី០២ ខែមករា ឆ្នាំ២០១៩ ស្តីពីការតែងតាំងអាណាប័កផ្ទេរសិទ្ធិនិងការផ្ទេរឥណទានថវិកា
- បានឃើញអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញអនុក្រឹត្យលេខ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ស្តីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើការចំណាយថវិការដ្ឋ នៅតាមក្រសួង ខេត្ត ក្រុង ក្រុងស្វយ័ត រាជធានីភ្នំពេញ និងអង្គការសាធារណៈរដ្ឋបាល
- បានឃើញប្រកាសលេខ ០០៤ សហវ.ម.ប្រក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ១៩៩៦ ស្តីពីការអនុវត្តបទបញ្ជាទូទៅនៃគណនេយ្យសាធារណៈ
- បានឃើញប្រកាសលេខ ៥២៣ សហវ.ប្រក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមតិកាថវិការបស់រដ្ឋបាលថ្នាក់ជាតិនិងរដ្ឋបាលថ្នាក់ក្រោមជាតិ
- បានឃើញប្រកាសលេខ ១២១២ សហវ.ប្រក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្តីពីការដាក់ឱ្យអនុវត្តមតិកាគណនី នៃប្លង់គណនេយ្យថវិកាសាធារណៈ
- បានឃើញប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- បានឃើញប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ
- យោងតាមតម្រូវការចាំបាច់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងបរិស្ថាន

សម្រេច

ប្រការ ១.-

ត្រូវបានបង្កើតរដ្ឋទេយ្យបុរេប្រទានជំពូក៦០ “ការទិញ” និងជំពូក៦១ “សេវាកម្ម” នៅអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងបរិស្ថាន សម្រាប់មុខចំណាយដូចមានចែងក្នុងប្រការ៥ ថ្មី នៃប្រកាសលេខ ៨២៩ សហវ.ប្រក ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ ស្តីពីការកែសម្រួលប្រការ៤ ប្រការ៥ ប្រការ១៤ ប្រការ១៦ និងប្រការ១៧ នៃប្រកាសលេខ ១៩៣៧ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីនីតិវិធីចំណាយតាមរដ្ឋទេយ្យបុរេប្រទានសម្រាប់រដ្ឋបាលថ្នាក់ជាតិ។

តារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន ត្រូវបានកំណត់ជាឧបសម្ព័ន្ធនៃប្រកាសនេះ។

ប្រការ ២.-

ចំនួនទឹកប្រាក់មួយដុំបង្វិលនៃរដ្ឋទេយ្យបុរេប្រទាន ត្រូវកំណត់ដូចតារាងឧបសម្ព័ន្ធរដ្ឋទេយ្យបុរេប្រទាន។

ប្រការ ៣..

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសអន្តរក្រសួងនេះត្រូវទុកជានិរាករណ៍។

ប្រការ ៤..

នាយកខុទ្ទកាល័យ អគ្គលេខាធិការ អគ្គនាយកនៃគ្រប់អគ្គនាយកដ្ឋាន អគ្គាធិការនៃអគ្គាធិការដ្ឋាន និងអគ្គនាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ប្រធានគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងបរិស្ថាន ត្រូវទទួលបន្ទុកអនុវត្តប្រកាសអន្តរក្រសួងនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃចុះហត្ថលេខា ៤ ខែ ២០១៩ ឆ្នាំ សំរឹទ្ធិស័ក ព.ស ២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០១ ខែ ០២ ឆ្នាំ ២០១៩


ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ


អគ្គបណ្ឌិតសភាចារ្យ រុន ព័ន្ធមុនីរ័ត្ន

រដ្ឋមន្ត្រី
ក្រសួងបរិស្ថាន


សាយ សំរោល

- កន្លែងទទួល៖
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងមុខងារសាធារណៈ
 - ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យ សម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ៤
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច

ការងារសម្របសម្រួលស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
របស់អគ្គនាយកដ្ឋានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច

ឯកតា: រៀល

កូដ	កូដ	កូដ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៩	កំណាត់ចែងដែលត្រូវ រៀបចំ	កំណាត់ចែង រដ្ឋប្បវេណី	កំណាត់ចែង ទូទាត់ធម្មតា	កំណាត់ចែង បច្ចេកទេស	ភាគរយ
	សរុបរួម			9,932,500,000	4,114,000,000	1,174,631,200	2,939,368,800	293,657,800	29%
60			ការទិញ	5,536,500,000	1,068,000,000	250,300,000	817,700,000	62,575,000	23%
	6001		សំភារៈផ្គត់ផ្គង់និងថែទាំ	1,769,200,000	249,200,000	35,800,000	213,400,000	8,950,000	14%
		60011	សំភារៈផ្គត់ផ្គង់សម្ភារៈនិងអនាម័យ	75,200,000	75,200,000	20,800,000	54,400,000	5,200,000	28%
		60014	សំភារៈផ្គត់ផ្គង់សម្រាប់បំពាក់សម្ភារៈឧបករណ៍	174,000,000	174,000,000	15,000,000	159,000,000	3,750,000	9%
	6002		សំភារៈផ្គត់ផ្គង់ផ្នែករដ្ឋបាល	260,000,000	260,000,000	97,500,000	162,500,000	24,375,000	38%
		60021	សម្ភារៈការិយាល័យ	200,000,000	200,000,000	68,000,000	132,000,000	17,000,000	34%
		60023	ការបោះពុម្ព	60,000,000	60,000,000	29,500,000	30,500,000	7,375,000	49%
	6003		ស្បៀងអាហារនិងផលិតផលកសិកម្ម	48,000,000	48,000,000	48,000,000	-	12,000,000	100%
		60037	ស្បៀងសម្រាប់រដ្ឋបាល	48,000,000	48,000,000	48,000,000	-	12,000,000	100%
	6005		សម្ភារៈតូចតាច សង្ហារឹម និងសម្ភារៈបរិក្ខារ	530,800,000	510,800,000	69,000,000	441,800,000	17,250,000	14%
		60051	សម្ភារៈនិងបរិក្ខារបច្ចេកទេសមិនមែនព័ត៌មានវិទ្យា	22,800,000	22,800,000	6,000,000	16,800,000	1,500,000	26%
		60052	សង្ហារឹម	200,000,000	200,000,000	10,000,000	190,000,000	2,500,000	5%
		60053	សម្ភារៈប្រើប្រាស់	8,000,000	8,000,000	8,000,000	-	2,000,000	100%
		60055	សម្ភារៈនិងបរិក្ខារបច្ចេកទេសព័ត៌មានវិទ្យា	300,000,000	280,000,000	45,000,000	235,000,000	11,250,000	16%

ល.រ	កូដ	កូដ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៥	តំណទានដែលត្រូវ ប្រើសរសៃ	តំណទាន រដ្ឋប្រែប្រួល	តំណទាន ទូទាត់ផ្ទុក	តំណទាន០១ជុំ បង្កើនរដ្ឋប្រែប្រួល	ភាគរយ
				១	២	៣	៤=២-៣	៥=៣/៤ជុំ	៦=៣/២
61			សេវាខាងក្រៅ	4,396,000,000	3,046,000,000	924,331,200	2,121,668,800	231,082,800	30%
	6101		កិច្ចសន្យានៃការផ្តល់សេវាជាមួយសហគ្រាស	161,000,000	161,000,000	5,000,000	156,000,000	1,250,000	3%
		61011	សេវាអនាម័យ	161,000,000	161,000,000	5,000,000	156,000,000	1,250,000	3%
	6104		សេវាហិរញ្ញប្បទានបណ្តាលមកពីក្នុងនិងក្រៅប្រទេស	700,000,000	175,000,000	93,000,000	82,000,000	23,250,000	53%
		61041	សេវាហិរញ្ញប្បទានបណ្តាលមកពីក្នុងនិងក្រៅប្រទេស	700,000,000	175,000,000	93,000,000	82,000,000	23,250,000	53%
	6105		ការថែទាំនិងជួសជុល	715,000,000	715,000,000	118,000,000	597,000,000	29,500,000	17%
		61051	ថែទាំផ្លូវ សួនច្បារ ព្រៃឈើ ឥដ្ឋស្រូវ និងដំនែនសាទ	20,000,000	20,000,000	20,000,000	-	5,000,000	100%
		61052	ការថែទាំជួសជុលអគារផ្សេងៗ និងប្រាសាទ	205,000,000	205,000,000	20,000,000	185,000,000	5,000,000	10%
		61054	ការថែទាំបណ្តាញផ្សេងៗ	150,000,000	150,000,000	10,000,000	140,000,000	2,500,000	7%
		61056	ការថែទាំនិងជួសជុលបណ្តាញបាយជីកជំនួស	240,000,000	240,000,000	30,000,000	210,000,000	7,500,000	13%
		61057	ការថែទាំនិងជួសជុលសម្ភារៈនិងឧបករណ៍បច្ចេកទេស	100,000,000	100,000,000	38,000,000	62,000,000	9,500,000	38%
6107			សេវាហិរញ្ញប្បទានពីសេវាហិរញ្ញវត្ថុនៃការប្រើប្រាស់	23,000,000	23,000,000	6,000,000	17,000,000	1,500,000	26%
		61073	សេវាហិរញ្ញប្បទានពីប្រាសាទសិទ្ធិ	23,000,000	23,000,000	6,000,000	17,000,000	1,500,000	26%
6110			ទំនាក់ទំនងសាធារណៈនិងផ្សព្វផ្សាយ	1,165,000,000	1,040,000,000	385,000,000	655,000,000	96,250,000	37%
		61101	សេវាហិរញ្ញប្បទានផ្សព្វផ្សាយ	50,000,000	50,000,000	10,000,000	40,000,000	2,500,000	20%
		61102	សេវាហិរញ្ញប្បទានផ្សព្វផ្សាយ	50,000,000	50,000,000	-	50,000,000	-	0%
		61103	ប្រជុំ សិក្ខាសាលា និងសន្និសីទ	700,000,000	690,000,000	327,000,000	363,000,000	81,750,000	47%
		61104	ចំណាយរៀបចំពិធីបុណ្យ	355,000,000	250,000,000	48,000,000	202,000,000	12,000,000	19%
6112			ចំណាយទូទាត់សេវាហិរញ្ញវត្ថុប្រទេស	1,200,000,000	932,000,000	317,331,200	614,668,800	79,332,800	34%
		61121	សេវាហិរញ្ញវត្ថុជំនួស	369,900,000	284,900,000	99,147,800	185,752,200	24,786,950	35%

ឆ្នាំ	ឆ្នាំ	ឆ្នាំ	បរិយាយ	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៥	ឥណទានដែលត្រូវ ជ្រើសរើស	ឥណទាន រដ្ឋប្បវេណីប្រធាន	ឥណទាន ទូទាត់ធម្មតា	ឥណទាន០១ដុំ បង្វិលរដ្ឋប្បវេណី បុរេប្រទាន	ភាគរយ
				១	២	៣	៤=២-៣	៥=៣/៤ដុំ	៦=៣/២
	61122	សោហ៊ុយយសកកម្ម		176,200,000	132,200,000	52,998,400	79,201,600	13,249,600	40%
	61123	សោហ៊ុយស្នាក់នៅ		653,900,000	514,900,000	165,185,000	349,715,000	41,296,250	32%

ប្រើប្រាស់ ៤កើត ខែបុស្ស ឆ្នាំ ឧសភា ឆ្នាំ ២០១៥

បានយើង និងពិនិត្យត្រឹមត្រូវ

ប្រើប្រាស់ ៤កើត ខែបុស្ស ឆ្នាំ ឧសភា ឆ្នាំ ២០១៥

បាននាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ

ប្រើប្រាស់ ៤កើត ខែបុស្ស ឆ្នាំ ឧសភា ឆ្នាំ ២០១៥

បាននាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ

ប្រើប្រាស់ ៤កើត ខែបុស្ស ឆ្នាំ ឧសភា ឆ្នាំ ២០១៥

បានយើង និងពិនិត្យត្រឹមត្រូវ

ប្រើប្រាស់ ៤កើត ខែបុស្ស ឆ្នាំ ឧសភា ឆ្នាំ ២០១៥

បាននាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ

ប្រើប្រាស់ ៤កើត ខែបុស្ស ឆ្នាំ ឧសភា ឆ្នាំ ២០១៥

បាននាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ

ប្រើប្រាស់ ៤កើត ខែបុស្ស ឆ្នាំ ឧសភា ឆ្នាំ ២០១៥

បានយើង និងពិនិត្យត្រឹមត្រូវ

ប្រើប្រាស់ ៤កើត ខែបុស្ស ឆ្នាំ ឧសភា ឆ្នាំ ២០១៥

បាននាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ

ប្រើប្រាស់ ៤កើត ខែបុស្ស ឆ្នាំ ឧសភា ឆ្នាំ ២០១៥

បាននាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ

ប្រើប្រាស់ ៤កើត ខែបុស្ស ឆ្នាំ ឧសភា ឆ្នាំ ២០១៥

បាននាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ

បានយើង និងពិនិត្យត្រឹមត្រូវ

ប្រើប្រាស់ ៤កើត ខែបុស្ស ឆ្នាំ ឧសភា ឆ្នាំ ២០១៥

បាននាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ

ប្រើប្រាស់ ៤កើត ខែបុស្ស ឆ្នាំ ឧសភា ឆ្នាំ ២០១៥

បាននាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ

ប្រើប្រាស់ ៤កើត ខែបុស្ស ឆ្នាំ ឧសភា ឆ្នាំ ២០១៥

បាននាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ

ប្រើប្រាស់ ៤កើត ខែបុស្ស ឆ្នាំ ឧសភា ឆ្នាំ ២០១៥

បានយើង និងពិនិត្យត្រឹមត្រូវ

ប្រើប្រាស់ ៤កើត ខែបុស្ស ឆ្នាំ ឧសភា ឆ្នាំ ២០១៥

បាននាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ

ប្រើប្រាស់ ៤កើត ខែបុស្ស ឆ្នាំ ឧសភា ឆ្នាំ ២០១៥

បាននាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ

ប្រើប្រាស់ ៤កើត ខែបុស្ស ឆ្នាំ ឧសភា ឆ្នាំ ២០១៥

បាននាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ

ប្រើប្រាស់ ៤កើត ខែបុស្ស ឆ្នាំ ឧសភា ឆ្នាំ ២០១៥

[Signature]
បាន ពុទ្ធាវិទ្យា

[Signature]
ហ៊ុន ម៉ាណែត

[Signature]
លោក ម៉ែង ហ៊ាន

[Signature]
ហ៊ុន ម៉ាណែត



ហ៊ុន ម៉ាណែត

ហ៊ុន ម៉ាណែត



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft
លេខ : ២២២ រកម/០២០៦/០១៨

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃ...ព្រហស្បតិ៍... ខែ...មីនា... ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី...២២... ខែ...ឧសភា... ឆ្នាំ២០១៨

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៨ ចុះថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញសំណើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និងប្តូរប្រកាសបង្កើតរោងចក្រថ្មី ចុះថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ស៊ីអេហ្វ ធូ ហ្គារមេន ឯ.ក ។

ស ៤ ម ៦

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ស៊ីអេហ្វ ធូ ហ្គារមេន ឯ.ក (CF TWO GARMENT CO., LTD.) កំណត់ដោយ លោក NAMKOONG HYUG បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងស្ថិតនៅ ភូមិអណ្តូងសង្កាត់គោករកា ខណ្ឌព្រៃកញ្ជៅ រាជធានីភ្នំពេញ។



ឈ្មោះផលិតផល
សម្លៀកបំពាក់

លេខកូដបំណាច់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code
១៤១០

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកផ្នែកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះរោងចក្រ និងសិប្បកម្ម។

ផ្លាកឈ្មោះរោងចក្រ ៖ " រោងចក្រកាត់ដេរសម្លៀកបំពាក់ ស៊ីអេហ្វ ធុ ហ្គារមេន ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទបញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់ នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មក អគ្គនាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួង ឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



(Handwritten signature)

ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។ ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួល ហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាម មាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល ០១ខែ យ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការ ជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល ០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពី វិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ ប្រកាសបង្កើតរោងចក្រលេខ ៤០៧ ឧស.កខ.ប្រក.០៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ និង លិខិតលេខ ៤៣៧៣ ឧស.កខ.លស.១២ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវចាត់ទុកជានិរាករណ៍។

ប្រការ១៥៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៦៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

- ឧទ្ទេសទុក៖**
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - អគ្គនាយកដ្ឋានរាជកិច្ច និងតម្កល់ឯកសារជាតិ
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលារាជធានីភ្នំពេញ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
 - រដ្ឋបាលខណ្ឌព្រែកព្នៅ
 - រដ្ឋបាលសង្កាត់គោករកា
 - "ដីឃុំជូនជ្រាប"
 - ដុចប្រកាស១៥ "ដីឃុំអនុវត្ត"
 - ឯកសារ-កាលប្បវត្តិ

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋមន្ត្រីខាងក្រោម



ហាន សុភា



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
Ministry of Industry & Handicraft

លេខ : ២២៦ អនក្រ.បក ២០១៩

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ថ្ងៃ... ខែ... ឆ្នាំ... ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី... ខែ... ឆ្នាំ... ២០១៩

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/ ០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៤/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- យោងលិខិតលេខ ២៤៥៤/១៨ គ.ក.វ ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- បានឃើញសំណើសុំប្រកាសបង្កើតរោងចក្រផលិតស្បោងគ្រប់ប្រភេទ (All Kind of Sewn bottom bag, Paper-plasti bag and bottom bags etc) ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៨ របស់ក្រុមហ៊ុន ខេមបូឌាន កែកយីដឹង ចក្រីទីង ឯ.ក

ស ៤ ២ ៦

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន ខេមបូឌាន កែកយីដឹង ចក្រីទីង ឯ.ក (CAMBODIAN PACKAGING CHAKREY TING CO., LTD.) តំណាងដោយ លោក MEI XIANGFU បង្កើតរោងចក្រ ផលិតបារ៉ាស៊ីម៉ង់ត៍ពីប្លាស្ទិក (POLYPROPYLENE) ដែលមានទីតាំងស្ថិតនៅ ភូមិភ្នំតូច ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពត និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម
រដ្ឋលេខាធិការ
ហាន សុតា

- មន្ត្រីទទួលខុសត្រូវ
- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- ក្រសួងពាណិជ្ជកម្ម
- ក្រសួងបរិស្ថាន
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- អគ្គនាយកដ្ឋានរាជកិច្ច និងគម្រោងសាធារណៈ
- វិទ្យាស្ថានស្តង់ដារកម្ពុជា
- មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
- សាលាខេត្តកំពត
- មន្ទីរឧស្សាហកម្ម និងសិប្បកម្ម ខេត្តកំពត
- រដ្ឋបាលស្រុកទឹកឈូ
- រដ្ឋបាលឃុំកណ្តាល
- “ដើម្បីជូនដោយ”
- ដុចប្រការ១៤ “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្រូវឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី